

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013
និង
របាយការណ៍របស់សវនករឯករាជ្យ

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន **អន្តរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី**

ចុះបញ្ជីពាណិជ្ជកម្មលេខ Co. 1698/03E

ទីស្នាក់ការចុះបញ្ជី ផ្ទះលេខ 285 មហាវិថីកងយុទ្ធពលខេមរភូមិន្ទ (ផ្លូវលេខ 271)
សង្កាត់ទំនប់ទឹក ខណ្ឌចំការមន
រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា

ភាគទុនិក Concern Worldwide (Dublin)
AMK – SA
Rural Impulse Fund II
Agora Microfinance N.V
Concern Worldwide (UK)

ក្រុមប្រឹក្សាភិបាល	លោក Tanmay Chetan	ប្រធាន
	លោក Patrick Peter Power	អភិបាល
	លោក Howard William Dazell	អភិបាល
	លោក Tip Janvibol	អភិបាល
	លោកស្រី Mckenzie Geb. Sands Rebecca Ann	អភិបាល
	លោក Adrian John Graham	អភិបាល
	លោក គា បូរណ	អភិបាល
	លោកស្រី Blandine Claudia Marie Pons	អភិបាល
		(តែងតាំងថ្ងៃទី 7 ខែ មិថុនា ឆ្នាំ 2013)
	លោក Thomas James O'Higgins	អភិបាល
		(តែងតាំងថ្ងៃទី 17 ខែ ឧសភា ឆ្នាំ 2013)
	លោក Marcus Fedder	អភិបាល
		(លាលែងថ្ងៃទី 26 ខែ មីនា ឆ្នាំ 2013)
	លោកស្រី Irina Ignatieva	អភិបាល
		(លាលែងថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2013)

អ្នកគ្រប់គ្រងជាន់ខ្ពស់	លោក គា បូរណ	ប្រធាននាយកប្រតិបត្តិ
	លោក ម៉ម ជឿន	ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ
	លោក ឈាង តាំង	ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ
	លោក ហ៊ុត សុខា	ប្រធាននាយកប្រតិបត្តិអាជីវកម្ម

សវនករ ខេត្តីអិមជឺ ខេមបូឌា ចំកាត់

អង្គរ វិទ្យាហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

មាតិកា

	ទំព័រ
1. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	1
2. របាយការណ៍របស់សវនករឯករាជ្យ	7
3. តារាងតុល្យការ	9
4. របាយការណ៍លទ្ធផល	10
5. របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	11
6. របាយការណ៍លំហូរទឹកប្រាក់	12
7. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	13

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានក្តីសោមនស្សរីករាយ ធ្វើការបង្ហាញជូននូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុរបស់ អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី ហៅកាត់ថា (“ក្រុមហ៊ុន” ឬ “អេ អឹម ខេ”) ដែលបានធ្វើសវនកម្មចូល សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013 ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី គឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ជូនប្រជាពលរដ្ឋក្រីក្រកម្ពុជា តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងតាមរយៈបណ្តាសាខាជាច្រើនទៀត នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013 មានដូចខាងក្រោម៖

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
ប្រាក់ចំណេញមុនពន្ធពន្ធលើប្រាក់ចំណេញ	16,275,893 (3,055,981)	4,074,066 (764,951)	14,282,347 (2,748,789)	3,575,058 (688,057)
ប្រាក់ចំណេញសុទ្ធ សម្រាប់ការិយបរិច្ឆេទ	13,219,912	3,309,115	11,533,558	2,887,001

ដើមទុន

ក្នុងឆ្នាំ 2012 ក្រុមហ៊ុនបានបន្ថែមដើមទុនចំនួន 12,085 ហ៊ុនឱ្យ AMK-SA គិតជាទឹកប្រាក់ចំនួន 270,647 ពាន់រៀល ដោយមានបុព្វលាភចំនួន 31,478 ពាន់រៀល ។ បន្ថែមពីលើនេះ ភាគទុនិកមួយក្នុងចំណោមភាគទុនិកដែលមានស្រាប់ គឺ Concern Worldwide (Dublin) បានសម្រេចលក់ភាគហ៊ុន ខ្លះរបស់ខ្លួនឱ្យ Rural Impulse Fund II (RIF II) ចំនួន 345,792 ភាគហ៊ុន គិតជាទឹកប្រាក់ចំនួន 8,644,800 ពាន់រៀល និង Agora Microfinance N.V. ចំនួន 275,250 ភាគហ៊ុន គិតជាទឹកប្រាក់ចំនួន 6,881,250 ពាន់រៀល ។

ការបង្កើនដើមទុននេះត្រូវបានអនុម័ត ដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី 28 ខែ មករា ឆ្នាំ 2013 និងក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី 22 ខែ កក្កដា ឆ្នាំ 2013 ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ដើមទុន (ត)

នៅថ្ងៃទី 20 ខែ តុលា ឆ្នាំ 2013 ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានអនុម័តបន្ថែមដើមទុនចំនួន 9,839 ហ៊ុនឱ្យ AMK-SA គិតជាទឹកប្រាក់ចំនួន 245,976 ពាន់រៀល ដោយមានបុព្វលាភចំនួន 22,520 ពាន់រៀល ។ ការបង្កើនដើមទុននេះត្រូវបានអនុម័ត ដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី 7 ខែ មីនា ឆ្នាំ 2014 ហើយកំពុងរត់ការទទួលការអនុម័តពីក្រសួងពាណិជ្ជកម្ម ។ ហេតុនេះការបន្ថែមដើមទុននេះ ត្រូវបានកត់ត្រាជាដើមទុនបង់មុននៅក្នុងរបាយការណ៍ស្តីពីបម្រែបម្រួលមូលធន ។

នៅថ្ងៃទី 24 ខែ មីនា ឆ្នាំ 2014 Concern Worldwide (Dublin) និង Concern Worldwide (UK) បានចុះកិច្ចព្រមព្រៀងទិញលក់ជាមួយ PROPARCO និង CLDF និង Agora Microfinance N.V ដើម្បីលក់ហ៊ុនទាំងអស់របស់ខ្លួនដែលមាន ។ ការលក់នេះ អាចធ្វើបានលុះត្រាមានការអនុម័តពីធនាគារជាតិនៃកម្ពុជា ។ យោងតាមកិច្ចព្រមព្រៀងទិញលក់ Concern Worldwide (Dublin) យល់ព្រមលក់ 210,000 ហ៊ុនឱ្យ PROPARCO 94,200 ហ៊ុនឱ្យ CLDF និង 437,428 ហ៊ុនឱ្យ Agora Microfinance N.V ហើយ Concern Worldwide (UK) យល់ព្រមលក់ 100 ហ៊ុនឱ្យ Agora Microfinance N.V ។ សូមមើលកំណត់សម្គាល់ 17 សម្រាប់ព័ត៌មានលម្អិត ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តលើទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ឥណទានអាក្រក់ និងជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ឥណទានដែលបានដឹងថាមិនអាចទារបានត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់សម្រាប់ឥណទានដែលជាប់សង្ស័យ ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយដែលនាំឱ្យឥណទានអាក្រក់ដែលបានជំរះចេញពីបញ្ជី ឬចំនួនសំវិធានធនជាប់សង្ស័យក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មចរន្តទាំងអស់ក្រៅពីបំណុលដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ហើយដែលទំនងជាមិនអាចទទួលស្គាល់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវនោះទេ ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមកក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន ។

ក្រុមប្រឹក្សាភិបាល មានមតិថាពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុនដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងរយៈពេល 12 ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ ដែលនឹងធ្វើឲ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់ ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវនោះទេ ។

អង្គ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាល មានមតិថាលទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែល មានលក្ខណៈ ជាសារវន្ត និងមិនប្រក្រតីនោះទេ ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទ ដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុង ការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ ។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរាយការណ៍

ពុំមានព្រឹត្តិការណ៍សារវន្តកើតឡើងក្រោយកាលបរិច្ឆេទរាយការណ៍ ដែលតម្រូវឲ្យមានការលាតត្រដាង ឬ និយ័តភាព ក្រៅពីព្រឹត្តិការណ៍ដែលបានលាតត្រដាងរួចហើយនៅក្នុងកំណត់សម្គាល់ដែលភ្ជាប់ជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបានបម្រើការនៅក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះ រួម មាន៖

- | | |
|---|---|
| • លោក Tanmay Chetan | ប្រធាន |
| • លោក Patrick Peter Power | អភិបាល |
| • លោក Howard William Dazell | អភិបាល |
| • លោក Tip Janvibol | អភិបាល |
| • លោកស្រី Mckenzie Geb. Sands Rebecca Ann | អភិបាល |
| • លោក Adrian John Graham | អភិបាល |
| • លោក គា បូរណ | អភិបាល |
| • លោកស្រី Blandine Claudia Marie Pons | អភិបាល (តែងតាំងថ្ងៃទី 7 ខែ មិថុនា ឆ្នាំ 2013) |
| • លោក Thomas James O'Higgins | អភិបាល (តែងតាំងថ្ងៃទី 17 ខែ ឧសភា ឆ្នាំ 2013) |
| • លោក Marcus Fedder | អភិបាល (លាលែងថ្ងៃទី 26 ខែ មីនា ឆ្នាំ 2013) |
| • លោកស្រី Irina Ignatieva | អភិបាល (លាលែងថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2013) |

អង្គ វិញ្ញាបនបត្រ (កម្ពុជា) ខូ អិលធីឌី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

មិនមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់ មានចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុនទេ ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងនិងនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានក្រុមហ៊ុនជាគូភាគីមួយ ក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយមធ្យោបាយ ទិញយកភាគហ៊ុន ឬលិខិតបំណុលពីក្រុមហ៊ុន ឬពីក្រុមហ៊ុនដទៃទៀតទេ ។

ចាប់តាំងពីដើមការិយបរិច្ឆេទហិរញ្ញវត្ថុ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមាន សិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួលដូចបានបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬដោយក្រុមហ៊ុនពាក់ព័ន្ធនឹង ក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុន ដែលសមាជិកក្រុមប្រឹក្សា- ភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013 និង លទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ។ នៅក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព ។
- (ខ) អនុវត្តទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធ នឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើមានការ ផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពត្រឹមត្រូវ គឺត្រូវបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបាន ច្បាស់លាស់ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
- (គ) រក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព ។
- (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លុះត្រាតែ មានករណីមិនសមរម្យក្នុងការសន្មតថា ក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មនាពេលអនាគត ដែលអាចរំពឹងទុកបាន និង

អង្គរ មីក្រូហិរញ្ញវត្ថុ) កម្ពុជា(ខូ អិលធីឌី


របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ (ត)

(ឯ) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងឡាយ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល:



លោក Tanmay Chetan
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី: 26 MAR 2014



KPMG Cambodia Ltd
4th floor, Delano Center
No. 144, Street 169
Sangkat Veal Vong
Khan 7 Makara, Phnom Penh
Kingdom of Cambodia

Telephone +855 (23) 216 899
Fax +855 (23) 217 279
Internet www.kpmg.com.kh

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី ហៅកាត់ថា (“ក្រុមហ៊ុន” ឬ “អេ អិម ខេ”) ដែលមានសារភាពតាមការណែនាំថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013 និងរបាយការណ៍លទ្ធផល របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលមានសេចក្តីសង្ខេបលើគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី 9 ដល់ទី 58 ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យជឿជាក់ពីការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង ។

ការទទួលខុសត្រូវរបស់សវនករ

ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺការបញ្ចេញមតិលើរបាយការណ៍ហិរញ្ញវត្ថុនេះ ដោយផ្អែកលើការធ្វើសវនកម្មរបស់យើងខ្ញុំ ។ យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ។ ស្តង់ដារទាំងនោះ តម្រូវឲ្យយើងខ្ញុំអនុវត្តទៅតាមតម្រូវការនៃក្រមសីលធម៌ និងគ្រោង និងធ្វើសវនកម្មដើម្បីទទួលបាននូវអំណះអំណាងយ៉ាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុ ពុំមានការបង្ហាញខុសជាសារវន្តឡើយ ។

ការធ្វើសវនកម្ម រួមមានការអនុវត្តនូវបណ្តាន់វិធីត្រួតពិនិត្យ ដើម្បីទទួលបាននូវភស្តុតាងដែលទាក់ទងទៅនឹងចំនួនទឹកប្រាក់ និងការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ ការជ្រើសរើសវិធីវិធីទាំងនេះ គឺផ្អែកលើការវិនិច្ឆ័យរបស់យើងខ្ញុំ ដែលមានការប៉ាន់ប្រមាណលើហានិភ័យដែលមានផលប៉ះពាល់ដល់ការបង្ហាញខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ បណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង ។ នៅក្នុងការប៉ាន់ប្រមាណហានិភ័យទាំងនោះ យើងខ្ញុំធ្វើការពិចារណាលើការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធទៅនឹងការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីធ្វើសវនកម្មឲ្យសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ ។ ការធ្វើសវនកម្ម ក៏រួមមានការវាយតម្លៃទៅលើភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលក្រុមហ៊ុនបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗដែលធ្វើឡើងដោយអ្នកគ្រប់គ្រង ព្រមទាំងការវាយតម្លៃលើការបង្ហាញនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ។

យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។

មតិសវនកម្ម

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុ របស់ អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារ គណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការ កំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

តំណាង **ក្រុមហ៊ុន ខេតីអ៊ីមឌី ខេមបូឌា ចំកាត់**


ខែ ហ៊ុយ
Audit Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 26 ខែ មីនា ឆ្នាំ 2014

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

តារាងតុល្យការ

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

		2013		2012	
	កំណត់សម្គាល់	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	5	13,051,323	3,266,914	8,194,253	2,051,127
ប្រាក់តម្កល់នៅធនាគារជាតិ នៃកម្ពុជា	6	14,788,065	3,701,643	6,692,144	1,675,130
ប្រាក់បញ្ញើ និងប្រាក់ តម្កល់នៅធនាគារនានា	7	44,592,049	11,161,965	59,613,892	14,922,126
ឥណទានផ្តល់ដល់អតិថិជន	8	313,393,956	78,446,547	246,279,816	61,647,013
ទ្រព្យសកម្មផ្សេងៗ	9	8,334,111	2,086,135	7,296,911	1,826,511
ទ្រព្យ និងបរិក្ខារ	10	8,143,319	2,038,378	4,870,623	1,219,180
ទ្រព្យសកម្មអរូបិយ	11	2,119,665	530,579	2,154,254	539,238
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	12	1,492,582	373,613	969,232	242,611
សរុបទ្រព្យសកម្ម		405,915,070	101,605,774	336,071,125	84,122,936
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	13	74,755,898	18,712,365	34,416,534	8,614,902
សំវិធានធនសម្រាប់ពន្ធ លើប្រាក់ចំណេញ	12	2,671,872	668,804	2,386,208	597,299
បំណុលផ្សេងៗ	14	12,453,341	3,117,231	10,707,145	2,680,137
ប្រាក់កម្ចី	15	228,745,576	57,257,966	216,320,809	54,147,887
សំវិធានធនលើមូលនិធិ សោធននិវត្តន៍	16	5,702,918	1,427,514	4,143,372	1,037,140
សរុបបំណុល		324,329,605	81,183,880	267,974,068	67,077,365
មូលធន					
ដើមទុន	17	34,881,325	8,731,245	34,579,200	8,655,620
បុព្វលាភភាគហ៊ុន	17	126,984	31,786	95,506	23,906
ដើមទុនបង់មុន	17	268,496	67,208	333,603	83,505
ទុនបម្រុង	18	8,551,904	2,140,652	5,928,121	1,483,885
ប្រាក់ចំណេញរក្សាទុក		37,756,756	9,451,003	27,160,627	6,798,655
សរុបមូលធន		81,585,465	20,421,894	68,097,057	17,045,571
សរុបបំណុល និងមូលធន		405,915,070	101,605,774	336,071,125	84,122,936

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

របាយការណ៍លទ្ធផល

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

	កំណត់សម្គាល់	2013		2012	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
ចំណូលពីការប្រាក់	19	97,777,460	24,474,959	80,063,162	20,040,842
ចំណាយការប្រាក់	20	(25,980,544)	(6,503,265)	(22,110,037)	(5,534,427)
ចំណូលពីការប្រាក់សុទ្ធ		71,796,916	17,971,694	57,953,125	14,506,415
កម្រៃសេវាកម្ម និងកម្រៃជើងសារ	21	(7,110,828)	(1,779,932)	(4,799,215)	(1,201,305)
ចំណូលផ្សេងៗ	22	3,082,553	771,603	2,272,590	568,859
ចំណាយប្រតិបត្តិការផ្សេងៗ	23	(49,491,329)	(12,388,318)	(40,337,816)	(10,097,075)
សំវិធានធនលើឥណទាន អាក្រក់ និងជាប់សង្ស័យ	8	(2,001,419)	(500,981)	(812,344)	(203,340)
ចំណូលពីប្រតិបត្តិការ		16,275,893	4,074,066	14,276,340	3,573,554
ប្រាក់ជំនួយ	24	-	-	6,007	1,504
ប្រាក់ចំណេញមុនពន្ធដារ		16,275,893	4,074,066	14,282,347	3,575,058
ពន្ធលើប្រាក់ចំណេញ	12	(3,055,981)	(764,951)	(2,748,789)	(688,057)
ប្រាក់ចំណេញសុទ្ធ		13,219,912	3,309,115	11,533,558	2,887,001
សម្រាប់កាលបរិច្ឆេទ					

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

	ដើមទុន ពាន់រៀល	បុព្វលាភ ភាគហ៊ុន ពាន់រៀល	ដើមទុន បង់មុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ប្រាក់ចំណេញ រក្សាទុក ពាន់រៀល	សរុប ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
សមតុល្យនាថ្ងៃទី 1 ខែ មករា ឆ្នាំ 2012	34,579,200	95,506	-	3,304,338	18,250,852	56,229,896	14,075,068
ដើមទុនបង់មុន	-	-	333,603	-	-	333,603	83,505
ផ្ទេរទៅទុនបម្រុង	-	-	-	2,623,783	(2,623,783)	-	-
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	-	-	11,533,558	11,533,558	2,886,998
សមតុល្យនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2012	34,579,200	95,506	333,603	5,928,121	27,160,627	68,097,057	17,045,571
(សមមូលដុល្លារអាមេរិក - កំណត់សម្គាល់ 4)	8,655,620	23,906	83,505	1,483,885	6,798,655	17,045,571	
សមតុល្យនាថ្ងៃទី 1 ខែ មករា ឆ្នាំ 2013	34,579,200	95,506	333,603	5,928,121	27,160,627	68,097,057	17,045,571
ការបន្ថែមដើមទុន	302,125	31,478	(303,603)	-	-	-	-
ដើមទុនបង់មុន	-	-	268,496	-	-	268,496	67,209
ផ្ទេរទៅទុនបម្រុង	-	-	-	2,623,783	(2,623,783)	-	-
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	-	-	13,219,912	13,219,912	3,309,114
សមតុល្យនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013	34,881,325	126,984	268,496	8,551,904	37,756,756	81,585,465	20,421,894
(សមមូលដុល្លារអាមេរិក - កំណត់សម្គាល់ 4)	8,731,245	31,786	67,208	2,140,652	9,451,003	20,421,894	

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

អន្តរ ប័ណ្ណហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលអិចឌី

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

		2013		2012	
	កំណត់សម្គាល់	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់ប្រើក្នុង					
សកម្មភាពប្រតិបត្តិការ	25	(2,614,487)	(654,442)	(16,921,526)	(4,235,676)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ		(4,904,774)	(1,227,728)	(1,966,615)	(492,269)
ការទិញទ្រព្យសកម្មអរូបិយ		(703,058)	(175,984)	(959,774)	(240,244)
សាច់ប្រាក់ទទួលបានពីការលក់					
ទ្រព្យ និងបរិក្ខារ		2,029	509	127,483	31,911
សាច់ប្រាក់សុទ្ធប្រើក្នុង					
សកម្មភាពវិនិយោគ		(5,605,803)	(1,403,203)	(2,798,906)	(700,602)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី		101,667,270	25,448,628	99,077,252	24,800,313
ការទូទាត់សងប្រាក់កម្ចី		(88,486,397)	(22,149,286)	(70,684,846)	(17,693,328)
ដើមទុនបង់មុន		268,496	67,208	333,603	83,505
សាច់ប្រាក់សុទ្ធទទួលបានពី					
សកម្មភាពហិរញ្ញប្បទាន		13,449,369	3,366,550	28,726,009	7,190,490
ការកើនឡើងនូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល					
		5,229,079	1,308,905	9,005,577	2,254,212
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នៅដើមការិយបរិច្ឆេទ					
		29,510,425	7,386,840	20,504,848	5,132,628
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទ					
	26	34,739,504	8,695,745	29,510,425	7,386,840

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

1. អំពីក្រុមហ៊ុន

ក្រុមហ៊ុន អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី ហៅកាត់ថា (“ក្រុមហ៊ុន” ឬ “អេ អឹម ខេ”) គឺជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ មានអាជ្ញាប័ណ្ណ និងបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការចុះបញ្ជី ពាណិជ្ជកម្មលេខ Co. 1698/03E នៅថ្ងៃទី 30 ខែ មេសា ឆ្នាំ 2003 ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមាន កម្រិត ។ សកម្មភាពចម្បងរបស់ អេ អឹម ខេ គឺ ផ្តល់សេវាមីក្រូហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋក្រីក្រកម្ពុជា តាមរយៈទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងសាខាតាមបណ្តាខេត្តផ្សេងៗទៀតនៅក្នុងព្រះរាជា ណាចក្រកម្ពុជា ។

ក្រុមហ៊ុន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1999 ដោយ Concern Worldwide Cambodia (“CWC”) ជាកម្មវិធី ធនាគារពន្លឺថ្មី ហៅកាត់ថា (“TPT”) ។ ទ្រព្យសកម្ម បំណុល និងប្រាក់ជំនួយសរុបទាំងអស់របស់ TPT ត្រូវបានផ្ទេរកម្មសិទ្ធិទៅឲ្យក្រុមហ៊ុន នៅថ្ងៃទី 1 ខែ កក្កដា ឆ្នាំ 2003 ក្រោមទម្រង់ជាការបោះភាគហ៊ុន ។ អេ អឹម ខេ បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មនៅថ្ងៃផ្ទេរសិទ្ធិទ្រព្យសកម្មនោះ ។ ក្រុមហ៊ុន បានទទួល អាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើពីសាធារណជន ដែលផ្តល់ដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 29 ខែ មករា ឆ្នាំ 2010 ។

អេ អឹម ខេ មាន គោលការណ៍សំខាន់ៗ ដូចខាងក្រោម៖

- គ្រឹះស្ថាន អេ អឹម ខេ នឹងផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រនៅក្នុងព្រះរាជាណាចក្រ កម្ពុជា ដែលមានវិន័យហិរញ្ញវត្ថុរឹងមាំនៅគ្រប់កម្រិត ។
- គ្រឹះស្ថាន អេ អឹម ខេ ប្តេជ្ញាបើកទូលាយ និងឲ្យមានតម្លាភាពនូវគ្រប់ផ្នែកទាំងអស់នៃការ គ្រប់គ្រង និងប្រតិបត្តិការ ។
- គ្រឹះស្ថាន អេ អឹម ខេ ប្តេជ្ញាធ្វើការអភិវឌ្ឍន៍ដំណើរការ/សេវាកម្ម និងប្រកាន់ខ្ជាប់នូវអត្តចរិត និង ស្តង់ដារ ដើម្បីធានាអោយបាននូវការបម្រើសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយរួមទាំងការ ការពារអតិថិជន ។
- អេ អឹម ខេ គឺជាគ្រឹះស្ថានរៀនសូត្រដែលការផ្លាស់ប្តូរ និងការចែករំលែកនូវព័ត៌មានដ៏សមស្រប នឹងរួមចំណែកដល់ការអភិវឌ្ឍន៍បុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំងចូលរួមចំណែកក្នុងការកែ លម្អគោលការណ៍ និងប្រព័ន្ធ ។

ក្រុមហ៊ុនមានទីស្នាក់ការចុះបញ្ជីបច្ចុប្បន្ននៅអាគារលេខ 285 មហាវិថីកងយុទ្ធពលខេមរភូមិន្ទ (ផ្លូវលេខ 271) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013 ក្រុមហ៊ុនមានបុគ្គលិកចំនួន 1,444 នាក់ (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2012 មាន ចំនួន 1,187 នាក់) ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

2. មូលដ្ឋាននៃការរៀបចំ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី 26 ខែ មីនា ឆ្នាំ 2014 ។

(ខ) មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង ។

(គ) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនផ្អែកលើរូបិយប័ណ្ណចំនួន 3 គឺប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ ។ អ្នកគ្រប់គ្រងបានកំណត់ប្រាក់រៀលជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីភាពចាំបាច់នៃសេដ្ឋកិច្ច ប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ក្រុមហ៊ុន ។

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗទៀតក្រៅពីប្រាក់រៀល ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ ។ សមតុល្យនៃទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុនាការបរិច្ឆេទរាយការណ៍ ដែលជារូបិយប័ណ្ណក្រៅពីប្រាក់រៀល ក៏ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រានាការបរិច្ឆេទនោះ ។ ភាពលំអៀងពីការប្តូររូបិយប័ណ្ណដែលកើតមកពីការប្តូរនោះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

(ឃ) ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តម្រូវឲ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍ ។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យជាប្រចាំ ។ ការកែប្រែលើការប៉ាន់ស្មានគណនេយ្យ ត្រូវបានទទួលស្គាល់ និងកត់ត្រានៅក្នុងការិយបរិច្ឆេទដែលការប៉ាន់ស្មាននោះ ត្រូវបានកែប្រែ និងការិយបរិច្ឆេទអនាគតដែលប៉ះពាល់ដោយការកែប្រែនេះ ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

3. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗខាងក្រោមនេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុនក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ។ គោលនយោបាយទាំងអស់នេះ ត្រូវបានយកមកអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ការិយបរិច្ឆេទ លើកលែងតែមានការបញ្ជាក់បន្ថែម ។

(ក) ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមមាន សាច់ប្រាក់ និងសាច់ប្រាក់សមមូល ឥណទានផ្តល់ដល់អតិថិជន ប្រាក់បញ្ញើ គណនីត្រូវទទួលផ្សេងៗ ប្រាក់កម្ចី និងគណនីត្រូវទូទាត់ផ្សេងៗ ។ គោលនយោបាយគណនេយ្យលើការទទួលស្គាល់ និងការវាយតម្លៃនូវសមាសធាតុទាំងនេះត្រូវបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដូចខាងក្រោម ។

(ខ) មូលដ្ឋាននៃការសរុបរួម

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមមានរបាយការណ៍ហិរញ្ញវត្ថុរបស់ទីស្នាក់ការកណ្តាល និងបណ្តាសាខាតាមខេត្ត ក្រុងនានារបស់ខ្លួន ។ រាល់សមតុល្យ និងប្រតិបត្តិការអន្តរសាខាទាំងអស់ ត្រូវបានលុបបំបាត់ចោល ។

(គ) សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសមតុល្យសាច់ប្រាក់ និងធនាគារ និងប្រាក់បញ្ញើនៅធនាគារ ដែលមានកាលសន្តនៅពេលតម្កល់ដំបូងមានរយៈពេល 3 ខែ ឬតិចជាង និងការវិនិយោគរយៈពេលខ្លី ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ ។

ឥណទានវិបារូបន៍ ដែលត្រូវទូទាត់សងតាមតម្រូវការ ហើយជាផ្នែកមួយនៃការគ្រប់គ្រងសាច់ប្រាក់របស់ក្រុមហ៊ុន ត្រូវបានបញ្ចូលជាសមាសធាតុនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលក្នុងរបាយការណ៍លំហូរទឹកប្រាក់ ។

(ឃ) ប្រាក់បញ្ញើ និងប្រាក់កម្ចីនៅធនាគារនានា

ប្រាក់បញ្ញើ និងប្រាក់កម្ចីនៅធនាគារនានា ត្រូវបានកត់ត្រាតាមតម្លៃដើម ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនដែលបានបង្ហាញនៅក្នុងតារាងតុល្យការ ត្រូវបានកាត់ត្រាតាមថ្លៃដើមដែលនៅសល់ ដោយដកចេញចំនួនទាំងឡាយណាដែលបានលុបចោល សំវិធានធនជាក់លាក់ និងសំវិធានធនទូទៅ ។

ឥណទានត្រូវបានលុបចោលជាស្វ័យប្រវត្តិ នៅពេលដែលអតិថិជនទទួលបានមរណភាព និងនៅក្នុងករណីផ្សេងទៀតចំពោះឥណទានដែលមិនត្រូវបានទូទាត់សង ហើយត្រូវបានចាត់ទុកថាប្រមូលមិនបាន គឺត្រូវផ្អែកលើការវាយតម្លៃរបស់គណៈគ្រប់គ្រង និងតាមការអនុម័តពីក្រុមប្រឹក្សាភិបាល ។ ឥណទានដែលបានលុបបំបាត់ចោលត្រូវបានកាត់ចេញពីឥណទានដែលនៅសល់ និងសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ។

(ច) សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ

ដើម្បីអនុវត្តទៅតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា សំវិធានធនជាក់លាក់លើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានធ្វើឡើងលើឥណទានដែលបានចាត់ទុកថាមិនដំណើរការ ហើយត្រូវបានធ្វើឡើងដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសកាលកំណត់សង	អត្រាសំវិធានធន
ឥណទានរយៈពេលខ្លី (តិចជាងមួយឆ្នាំ)៖		
ឥណទានក្រោមស្តង់ដារ	30 ថ្ងៃ ឬលើស	10%
ឥណទានជាប់សង្ស័យ	60 ថ្ងៃ ឬលើស	30%
ឥណទានបាត់បង់	90 ថ្ងៃ ឬលើស	100%
ឥណទានរយៈពេលវែង (លើសពីមួយឆ្នាំ)៖		
ឥណទានក្រោមស្តង់ដារ	30 ថ្ងៃ ឬលើស	10%
ឥណទានជាប់សង្ស័យ	180 ថ្ងៃ ឬលើស	30%
ឥណទានបាត់បង់	360 ថ្ងៃ ឬលើស	100%

សំវិធានធនទូទៅបន្ថែមសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានកំណត់តាមអត្រា 1% នៃឥណទានស្តង់ដារទាំងអស់លើកលែងឥណទានផ្តល់ដល់បុគ្គលិក ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ច) សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ (ត)

សំវិធានធននឹងត្រូវធ្វើការគណនាតាមភាគរយ នៃចំនួនសមតុល្យដែលនៅសល់នៅពេលដែលឥណទាននោះ ត្រូវបានចាត់ថ្នាក់ថាមិនដំណើរការ លើកលែងតែការប្រាក់បង្គរ ។ សំវិធានធនត្រូវបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន និងត្រូវទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលរៀងរាល់ខែ នៅពេលដែលឥណទានត្រូវបានចាត់ថ្នាក់ក្រោមកម្រិតស្តង់ដារ ។

ភាពគ្រប់គ្រាន់នៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានវាយតម្លៃដោយអ្នកគ្រប់គ្រងរៀងរាល់ខែ ។ លក្ខខណ្ឌទាំងឡាយដែលត្រូវបានពិចារណាក្នុងការវាយតម្លៃលើភាពគ្រប់គ្រាន់នៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យមានដូចជា ទំហំឥណទាន បទពិសោធន៍នៃការខាតបង់កន្លងមក លក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់ផ្សេងៗដល់អតិថិជន ស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន និងស្ថានភាពជាក់ស្តែងនៃឥណទានធៀបនឹងលក្ខខណ្ឌដែលបានចែងក្នុងកិច្ចសន្យា ។

ការប្រមូលបានមកវិញនូវឥណទាន ដែលបានលុបបំបាត់ចោលពីពេលមុន ត្រូវបានកាត់ចេញពីការខាតលើសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យនៅក្នុងរបាយការណ៍លទ្ធផល ។

(ឆ) ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមតម្លៃអាចប៉ាន់ស្មានពិត ។ ការប៉ាន់ស្មាន ត្រូវបានធ្វើឡើងសម្រាប់គណនីត្រូវទទួលដែលជាប់សង្ស័យ ដោយផ្អែកតាមការត្រួតពិនិត្យចំនួនដែលនៅសល់នាការបរិច្ឆេទរាយការណ៍ ។

(ជ) ទ្រព្យ និងបរិក្ខារ

- (i) ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន ។ នៅពេលដែលធាតុរបស់ទ្រព្យ និងបរិក្ខារ មានអាយុកាលប្រើប្រាស់ខុសៗគ្នា ធាតុទាំងនោះ ត្រូវបានចាត់ទុកជាផ្នែកផ្សេងគ្នា សមាសធាតុចម្បងៗរបស់ទ្រព្យ និងបរិក្ខារ ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ជ) ទ្រព្យ និងបរិក្ខារ (ត)

(ii) រំលស់លើទ្រព្យ និងបរិក្ខារ ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល ដោយផ្អែកលើមូលដ្ឋានរំលស់ថេរទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យ និងបរិក្ខារនីមួយៗ ដូចខាងក្រោម៖

ការកែលំអអាគារ	4 ឆ្នាំ
យានយន្ត	8 ឆ្នាំ
ម៉ូតូ	5 ឆ្នាំ
កុំព្យូទ័រ និងសម្ភារការិយាល័យ	3 ទៅ 4 ឆ្នាំ

ទ្រព្យកំពុងបង្កើត មិនត្រូវបានគិត រំលស់ទេរហូតទាល់តែការសាងសង់បានបញ្ចប់ ហើយទ្រព្យ និងបរិក្ខារដែលពាក់ព័ន្ធ ត្រូវបានដាក់ប្រើសម្រាប់ធ្វើប្រតិបត្តិការអាជីវកម្ម ។

(iii) ការចំណាយបន្ទាប់ដែលពាក់ព័ន្ធទៅនឹងផ្នែកមួយនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើ វាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ក្រុមហ៊ុនលើសពីស្តង់ដារដើម ។ រាល់ការចំណាយបន្ទាប់ផ្សេងទៀត ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង ។

(iv) ចំណេញ ឬខាតពីការលក់ប្រើ ឬការលក់ចេញផ្នែកនៃទ្រព្យ និងបរិក្ខារណាមួយត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលនាថ្ងៃលក់ចេញ ឬលក់ចេញ ។

(v) ទ្រព្យ និងបរិក្ខារ ដែលបានដករំលស់អស់ហើយត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃដែលទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលក់ចេញ ឬលុបបំបាត់ចោល ។

(ឈ) ទ្រព្យសកម្មអរូបិយ

ទ្រព្យសកម្មអរូបិយ រួមមានកុំព្យូទ័រសូហ្វវែរ ហើយត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ។ ការទិញកុំព្យូទ័រសូហ្វវែរ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានទិញ និងនាំយកសូហ្វវែរនោះមកប្រើប្រាស់ ។ ទ្រព្យសកម្មអរូបិយ ត្រូវបានធ្វើរំលស់តាមវិធីសាស្ត្ររំលស់ថេរក្នុងរយៈពេល 5 ឆ្នាំ ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ញ) ឱនភាពនៃតម្លៃ

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃនាកាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថា តើមានភស្តុតាងណាមួយដែលបង្ហាញថា ទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះមានឱនភាពនៃតម្លៃ ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ ប្រសិនបើមានហេតុការណ៍មួយ ឬច្រើនជះឥទ្ធិពលជាអវិជ្ជមានលើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគតដល់ទ្រព្យសកម្មនោះ ។ ករណីនេះ មិនត្រូវបានប្រើសម្រាប់ឥណទានផ្តល់ដល់អតិថិជននោះទេ ដោយវាត្រូវបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែកនៅក្នុងកំណត់សម្គាល់ 3 (ច) ។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទោលសារវន្ត ត្រូវបានត្រួតពិនិត្យឱនភាពនៃតម្លៃតាមមូលដ្ឋានទោល ។ ទ្រព្យសកម្មនៅសល់ ត្រូវបានវាយតម្លៃជាមួយក្នុងក្រុមទ្រព្យសកម្មដែលមានហានិភ័យឥណទានស្រដៀងគ្នា ។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវដកចេញ ប្រសិនបើមានព្រឹត្តិការណ៍កើតឡើងបន្ទាប់ពីការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃតម្រូវឲ្យដកចេញ ។

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្ម មិនមែនហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថា តើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង ការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលបានវិញរបស់ទ្រព្យសកម្ម ត្រូវបានធ្វើឡើង ។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្របដកចំណាយដើម្បីលក់ចេញ ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់សាច់ប្រាក់រំពឹងថានឹងទទួលបាននាពេលអនាគត ត្រូវបានអប្បបរមាទៅតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណនៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ សម្រាប់ទ្រព្យសកម្មទាំងនោះ ។ សម្រាប់គោលបំណងនៃការត្រួតពិនិត្យលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមដែលអាចបង្កើតសាច់ប្រាក់បានតូចបំផុតពីការបន្តការប្រើប្រាស់ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យសកម្មដទៃទៀត ហៅកាត់ថា (“ឯកតាបង្កើតសាច់ប្រាក់”) ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ញ) ឱនភាពនៃតម្លៃ (ត)

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មមួយ ឬឯកតាបង្កើតសាច់ប្រាក់ មានចំនួនលើសពីតម្លៃដែលអាចប្រមូលមកបានវិញ ។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

(ដ) ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានបង្ហាញតាមតម្លៃដើម ។

(ប) ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានបង្ហាញតាមសមតុល្យប្រាក់ដើមដែលនៅសល់ ។ សោហ៊ុយផ្សេងៗ ដែលបានចំណាយដើម្បីទទួលបានប្រាក់កម្ចី ត្រូវបានធ្វើមូលធនកម្ម និងធ្វើរំលស់ទៅតាមរយៈពេលនៃប្រាក់កម្ចីនោះ ដោយប្រើវិធីសាស្ត្ររំលស់ថេរ ។

(ខ) សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ដែលរំពឹងថានឹងទទួលបាននាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណនៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ ។

(ឈ) សំវិធានធនលើមូលនិធិសោធននិវត្តន៍

ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍ដល់និយោជិតរបស់ខ្លួន តាមគោលការណ៍មូលនិធិសោធននិវត្តន៍ ។ និយោជិតដែលបានបញ្ចប់រយៈពេលសាកល្បង មានសិទ្ធិចូលរួម ក្នុងមូលនិធិសោធននិវត្តន៍នេះ ។ មូលនិធិនេះមានប្រភពមកពីកត្តាដូចខាងក្រោម៖

- និយោជិតចូលរួមចំណែកចំនួន 3% នៃប្រាក់បៀវត្សប្រចាំខែរបស់ពួកគេ ហើយក្រុមហ៊ុនចូលរួមចំណែកចំនួន 6% ។ ការរួមចំណែកនេះ ត្រូវបានកាត់ត្រាជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ល) សវិធានធនលើមូលនិធិសោធននិវត្តន៍ (ត)

- ក្រុមហ៊ុនផ្តល់ការប្រាក់លើសមតុល្យបង្គរនៃមូលនិធិសោធននិវត្តន៍ ដែលត្រូវបានគណនាតាមអត្រា 7% ក្នុងមួយឆ្នាំ ។ ការប្រាក់នេះ ត្រូវបានកត់ត្រាជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល ។

មូលនិធិសោធននិវត្តន៍ នឹងត្រូវទូទាត់ជូននិយោជិត (និយោជិតដែលបានចូលរួមចំណែកក្នុងមូលនិធិ) នៅពេលដែលពួកគេចូលនិវត្តន៍ លាលប់ពីការងារ ឬត្រូវបញ្ឈប់ពីការងារ ។ ចំនួនដែលនិយោជិត បានរួមចំណែក ព្រមទាំងការប្រាក់ ត្រូវបានក្រុមហ៊ុនទូទាត់ជូនយ៉ាងពេញលេញ ។

និយោជិតទាំងឡាយណាដែលត្រូវបានបញ្ឈប់ពីការងារ ដោយសារការប្រព្រឹត្តខុសឆ្គងធ្ងន់ធ្ងរទទួលបាន មូលនិធិនេះត្រឹមចំណែកដែលនិយោជិតនោះបានបង់ និងការប្រាក់ប៉ុណ្ណោះដោយមិនគិតអតិថិភាព ការងាររបស់និយោជិតរូបនោះឡើយ ។

(ណ) ការទទួលស្គាល់ប្រាក់ចំណូល និងចំណាយ

ចំណូលការប្រាក់ត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋានបង្គរ ។ នៅពេលដែលឥណទានមួយ ត្រូវបានចាត់ថ្នាក់ជាឥណទានមិនដំណើរការ ការកត់ត្រាចំណូលពីការប្រាក់ត្រូវបានព្យួរទុក រហូតដល់ ពេលដែលក្រុមហ៊ុនបានទទួលសាច់ប្រាក់ជាក់ស្តែង ។ ចំណូលពីការប្រាក់ត្រូវបានធ្វើការគណនា ដោយប្រើវិធីសាស្ត្រសមតុល្យថយចុះលើសមតុល្យឥណទានដែលនៅសល់ប្រចាំខែ ។

កម្រៃសេវាកម្មឥណទាន ត្រូវបានទទួលស្គាល់ជាចំណូលនៅពេលដែលទឹកប្រាក់ឥណទានត្រូវបានផ្តល់ ដល់អតិថិជន ។ កម្រៃសេវាកម្មឥណទានត្រូវបានគណនាដោយប្រើប្រាស់ប្រាក់ដើម និងអត្រាកម្រៃ សេវាកម្ម ។

ចំណាយត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្គរ ។

(ត) ជំនួយ

ជំនួយដែលទទួលបានពីភាគីទីបី ដើម្បីជួយលើប្រតិបត្តិការទាំងឡាយរបស់ក្រុមហ៊ុន ត្រូវបានបញ្ចូល ទៅក្នុងរបាយការណ៍លទ្ធផល ផ្អែកតាមមូលដ្ឋានជាប្រព័ន្ធ និងសមស្របដោយផ្អែកជាមួយនឹង ចំណាយដែលត្រូវទូទាត់ ។

ជំនួយដែលទទួលបានពីភាគីទីបី សម្រាប់ការទិញទ្រព្យ និងបរិក្ខារ ត្រូវបានទទួលស្គាល់ជាចំណូលក្នុង របាយការណ៍លទ្ធផល ផ្អែកតាមមូលដ្ឋានជាប្រព័ន្ធ និងសមស្របទៅតាមអាយុកាលនៃការប្រើប្រាស់ របស់ទ្រព្យសម្បត្តិ ។ ជំនួយដែលមិនទាន់បានបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផល ត្រូវបានបង្ហាញ ជាជំនួយពន្យារ ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ថ) ភតិសន្យាប្រតិបត្តិការ

ថ្លៃឈ្នួលដែលត្រូវទូទាត់លើភតិសន្យាប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលតាមវិធីសាស្ត្ររំលស់ថេរទៅតាមថេរវេលានៃភតិសន្យា ។ ការសន្យាភតិសន្យា មិនត្រូវបានទទួលស្គាល់ជាបំណុលទេរហូតដល់ពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចត្រូវទូទាត់ ។

(ទ) ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញ រួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ ។ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល លើកលែងតែក្នុងករណីដែលពន្ធលើប្រាក់ចំណេញទាក់ទងទៅនឹងធាតុណាដែលបានទទួលស្គាល់ជាផ្នែកមួយនៃមូលធន ។

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងថា ត្រូវបង់លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរបាយការណ៍ និងនិយ័តភាព ទាំងឡាយលើពន្ធត្រូវបង់ពីឆ្នាំមុនៗ ។

ពន្ធពន្យារ ត្រូវបានកំណត់តាមវិធីសាស្ត្រតារាងតុល្យការលើភាពលំអៀងបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ ។ ចំនួននៃពន្ធពន្យារដែលបានកំណត់នោះ គឺផ្អែកលើលក្ខណៈដែលអាចប្រើប្រាស់បាន ឬអាចកាត់កងបានដែលនឹងកើតឡើងរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល ដោយប្រើអត្រាពន្ធកំណត់នៅថ្ងៃតារាងតុល្យការ ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តែក្នុងករណីអាចនឹងកើតមានឡើងនូវប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតដែលអនុញ្ញាតឲ្យប្រើប្រាស់កាត់កងជាមួយពន្ធពន្យារនោះបាន ។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានកាត់បន្ថយ ក្នុងករណីមិនអាចមាននូវការប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន ។

(ធន) សម្ព័ន្ធន្នាតិ

ភាគីដែលត្រូវបានចាត់ទុកជាសម្ព័ន្ធន្នាតិ ប្រសិនបើភាគីនោះមានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោល ឬមានឥទ្ធិពលខ្លាំងលើភាគីមួយទៀតក្នុងការធ្វើសេចក្តីសម្រេចហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬក្រុមហ៊ុន និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬក៏មានឥទ្ធិពលខ្លាំង ។ សម្ព័ន្ធន្នាតិអាចជារូបវន្តបុគ្គល ឬនីតិបុគ្គល ហើយក៏រួមបញ្ចូលនូវសមាជិកគ្រួសារជិតស្និទ្ធជាមួយនឹងរូបវន្តបុគ្គលជាសម្ព័ន្ធន្នាតិផងដែរ ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលអិឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ឆ) សម្ព័ន្ធភាព (ត)

តាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សម្ព័ន្ធភាពត្រូវបញ្ចូលផងដែរនូវបុគ្គលដែលមានភាគហ៊ុនយ៉ាងតិចចំនួន 10% នៃដើមទុនរបស់ក្រុមហ៊ុន ឬនៃសិទ្ធិបោះឆ្នោត ទោះជាកាន់កាប់ដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ឬបុគ្គលណាដែលរួមចំណែកក្នុងផ្នែករដ្ឋបាល ការដឹកនាំ ការគ្រប់គ្រង ឬការរៀបចំ និងការអនុវត្តនូវការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន ។

4. ការប្តូររូបិយប័ណ្ណពីប្រាក់រៀលទៅជាប្រាក់ដុល្លារអាមេរិក

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់រៀល ។ ការប្តូររូបិយប័ណ្ណពីប្រាក់រៀលទៅជាប្រាក់ដុល្លារអាមេរិក ត្រូវបានធ្វើឡើងសម្រាប់ជាការបង្ហាញប៉ុណ្ណោះ ដោយប្រើអត្រាប្តូរប្រាក់មធ្យមជាផ្លូវការប្រកាសដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013 ដែល 1 ដុល្លារអាមេរិក ស្មើនឹង 3,995 រៀល (2012: 1 ដុល្លារអាមេរិក ស្មើនឹង 3,995 រៀល) ។ តួលេខជាប្រាក់រៀលនេះ មិនត្រូវបានយកមកបកស្រាយថាតួលេខប្រាក់រៀល ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ឬនឹងត្រូវប្តូរជាប្រាក់ដុល្លារអាមេរិក នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

5. សាច់ប្រាក់ក្នុងដៃ

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
ទីស្នាក់ការកណ្តាល	34,573	8,654	27,064	6,774
សាខាផ្សេងៗ	13,016,750	3,258,260	8,167,189	2,044,353
	<u>13,051,323</u>	<u>3,266,914</u>	<u>8,194,253</u>	<u>2,051,127</u>

ចំនួនខាងលើ ត្រូវបានធ្វើការវិភាគដូចខាងក្រោម:

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
តាមរូបិយប័ណ្ណ:				
ប្រាក់រៀល	7,536,863	1,886,574	5,609,475	1,404,124
ប្រាក់ដុល្លារអាមេរិក	5,084,452	1,272,703	2,441,012	611,017
ប្រាក់បាតថៃ	430,008	107,637	143,766	35,986
	<u>13,051,323</u>	<u>3,266,914</u>	<u>8,194,253</u>	<u>2,051,127</u>

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

6. ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
ប្រាក់បញ្ញើតាមច្បាប់:				
ប្រាក់តម្កល់ធនាគារលើដើមទុន	3,488,133	873,125	3,457,920	865,562
ប្រាក់បម្រុងកាតព្វកិច្ច	5,679,500	1,421,652	2,780,000	695,870
	<u>9,167,633</u>	<u>2,294,777</u>	<u>6,237,920</u>	<u>1,561,432</u>
គណនីចរន្តផ្សេងៗ	5,620,432	1,406,866	454,224	113,698
	<u>14,788,065</u>	<u>3,701,643</u>	<u>6,692,144</u>	<u>1,675,130</u>

ប្រាក់តម្កល់ធនាគារលើដើមទុន

ប្រាក់បញ្ញើតាមច្បាប់ត្រូវបានរក្សាទុកនៅ ធនាគារជាតិនៃកម្ពុជាដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ7-00-006 ប្រ.ក ស្តីពីអាជ្ញាប័ណ្ណនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន 10% នៃដើមទុនចុះបញ្ជី ។ ប្រាក់តម្កល់នេះ នឹងត្រូវបង្វិលឲ្យក្រុមហ៊ុនវិញ នៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន ហើយមិនមាននៅសល់ប្រាក់បញ្ញើរបស់អតិថិជន ។

ប្រាក់តម្កល់ធនាគារលើដើមទុនរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ទទួលបានការប្រាក់តាមអត្រា 3.00% ក្នុងមួយឆ្នាំ ។

ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ច គឺជាប្រាក់បម្រុងកាតព្វកិច្ចអប្បបរមា ដែលត្រូវបានគណនាតាមអត្រា 8% នៃប្រាក់បញ្ញើរបស់អតិថិជន ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ7-07-163 ប្រ.ក ស្តីពីអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណៈជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ ប្រាក់បញ្ញើនេះប្រែប្រួលតាមកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជន ។

ប្រាក់បម្រុងកាតព្វកិច្ច ពុំទទួលបានការប្រាក់នោះទេ ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលអិលឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

7. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
គណនីចរន្ត	1,551,615	388,389	894,639	223,940
គណនីសន្សំ	14,516,134	3,633,576	13,970,253	3,496,934
គណនីមានកាលកំណត់ (*)	28,524,300	7,140,000	44,749,000	11,201,252
	<u>44,592,049</u>	<u>11,161,965</u>	<u>59,613,892</u>	<u>14,922,126</u>

(*) គណនីមានកាលកំណត់រួមមានប្រាក់បញ្ញើនៅធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ចំនួន 28 ពាន់លានរៀល (ប្រហែល 7,000,000 ដុល្លារអាមេរិក) ដើម្បីធានាលើប្រាក់កម្ចី (back-to-back) ដែលបានធ្វើឡើងសម្រាប់ការការពារហានិភ័យរូបិយប័ណ្ណ ។ (កំណត់សម្គាល់ 15)

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា ត្រូវបានធ្វើការវិភាគដូចខាងក្រោម៖

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
(ក) តាមកាលកំណត់៖				
ក្នុងរយៈពេល 1 ខែ	16,067,749	4,021,965	20,862,392	5,222,126
លើសពី 3 ខែ	28,524,300	7,140,000	38,751,500	9,700,000
	<u>44,592,049</u>	<u>11,161,965</u>	<u>59,613,892</u>	<u>14,922,126</u>

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
(ខ) តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	32,124,387	8,041,148	44,235,837	11,072,800
ប្រាក់រៀល	10,308,789	2,580,423	14,873,999	3,723,154
ប្រាក់បាតថៃ	2,158,873	540,394	504,056	126,172
	<u>44,592,049</u>	<u>11,161,965</u>	<u>59,613,892</u>	<u>14,922,126</u>

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

7. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា (ត)

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា ត្រូវបានធ្វើការវិភាគដូចខាងក្រោម (ត)៖

	2013	2012
(គ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ):		
គណនីមានកាលកំណត់	1.00% - 5.00%	1.00% - 5.00%
គណនីសន្សំ	0.25% - 0.75%	0.25% - 0.75%

8. ឥណទានផ្តល់ដល់អតិថិជន

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
ឥណទានធនាគារភូមិ៖				
សងនៅចុងវគ្គ	86,804,078	21,728,180	76,381,279	19,119,219
សងរំលស់ដើមថេរ	64,756,592	16,209,410	78,577,194	19,668,885
សងបណ្តាក់	82,531,966	20,658,815	34,135,174	8,544,474
ឥណទានឯកត្តជន៖				
សងបណ្តាក់	37,097,151	9,285,895	22,554,211	5,645,610
សងនៅចុងវគ្គ	26,589,948	6,655,807	26,518,298	6,637,872
សងបណ្តាក់តាមរដូវកាល	13,345,734	3,340,609	6,996,905	1,751,415
ឥណទានផ្តល់ដល់បុគ្គលិក	5,713,223	1,430,093	3,734,065	934,685
	<u>316,838,692</u>	<u>79,308,809</u>	<u>248,897,126</u>	<u>62,302,160</u>
សវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ				
ជាក់លាក់	(333,494)	(83,478)	(165,679)	(41,472)
ទូទៅ	(3,111,242)	(778,784)	(2,451,631)	(613,675)
	<u>(3,444,736)</u>	<u>(862,262)</u>	<u>(2,617,310)</u>	<u>(655,147)</u>
	<u>313,393,956</u>	<u>78,446,547</u>	<u>246,279,816</u>	<u>61,647,013</u>

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលអិចឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

8. ឥណទានផ្តល់ដល់អតិថិជន (ត)

បម្រែបម្រួលនៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យមានដូចខាងក្រោម៖

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
នាថ្ងៃទី 1 ខែ មករា	2,617,310	655,147	2,669,726	668,267
សំវិធានធនបន្ថែមក្នុងការិយបរិច្ឆេទ	2,001,419	500,981	812,344	203,340
ការដកចេញ	-	-	(541,091)	(135,442)
ការលុបចេញពីបញ្ជីក្នុងការិយបរិច្ឆេទ	(1,173,993)	(293,866)	(323,669)	(81,018)
នាថ្ងៃទី 31 ខែ ធ្នូ	3,444,736	862,262	2,617,310	655,147

ឥណទានផ្តល់ដល់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
(ក) តាមកាលកំណត់៖				
តិចជាង 1 ខែ	25,298,229	6,332,473	16,046,843	4,016,732
ពី 1 ទៅ 3 ខែ	89,867,488	22,494,991	41,023,720	10,268,766
ពី 3 ខែ ទៅ 12 ខែ	163,426,887	40,907,857	157,401,340	39,399,585
លើសពី 1 ឆ្នាំ	38,246,088	9,573,488	34,425,223	8,617,077
	316,838,692	79,308,809	248,897,126	62,302,160
(ខ) តាមរូបិយប័ណ្ណ៖				
ប្រាក់រៀល	267,818,619	67,038,453	220,199,567	55,118,790
ប្រាក់ដុល្លារអាមេរិក	31,705,803	7,936,371	16,383,041	4,100,886
ប្រាក់បាតថៃ	17,314,270	4,333,985	12,314,518	3,082,484
	316,838,692	79,308,809	248,897,126	62,302,160

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលអិឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

8. ឥណទានផ្តល់ដល់អតិថិជន (ត)

ឥណទានផ្តល់ដល់អតិថិជនត្រូវបានវិភាគដូចខាងក្រោម (ត)៖

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
(គ) តាមផ្នែកសេដ្ឋកិច្ច៖				
កសិកម្ម	171,266,901	42,870,313	172,737,916	43,238,527
ពាណិជ្ជកម្ម និងជំនួញ	60,825,843	15,225,493	41,467,959	10,379,965
លក្ខណៈគ្រួសារ	6,690,813	1,674,797	15,881,393	3,975,317
សេវាកម្ម	60,518,575	15,148,579	10,166,902	2,544,907
សំណង់	9,151,474	2,290,732	2,882,541	721,537
ការដឹកជញ្ជូន	1,704,466	426,650	868,120	217,302
ផ្សេងៗ	6,680,620	1,672,245	4,892,295	1,224,605
	<u>316,838,692</u>	<u>79,308,809</u>	<u>248,897,126</u>	<u>62,302,160</u>
(ឃ) តាមនិវាសនដ្ឋាន៖				
និវាសនជន	<u>316,838,692</u>	<u>79,308,809</u>	<u>248,897,126</u>	<u>62,302,160</u>
(ង) តាមទំនាក់ទំនងសម្ព័ន្ធហិរញ្ញវត្ថុ៖				
អតិថិជនខាងក្រៅ	311,125,469	77,878,716	245,163,061	61,367,475
ឥណទានផ្តល់ដល់បុគ្គលិក	<u>5,713,223</u>	<u>1,430,093</u>	<u>3,734,065</u>	<u>934,685</u>
	<u>316,838,692</u>	<u>79,308,809</u>	<u>248,897,126</u>	<u>62,302,160</u>
(ច) តាមតំបន់៖				
ទីស្នាក់ការកណ្តាល	1,740,504	435,671	989,569	247,702
សាខានានា	<u>315,098,188</u>	<u>78,873,138</u>	<u>247,907,557</u>	<u>62,054,458</u>
	<u>316,838,692</u>	<u>79,308,809</u>	<u>248,897,126</u>	<u>62,302,160</u>

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

8. ឥណទានផ្តល់ដល់អតិថិជន (ត)

ឥណទានផ្តល់ដល់អតិថិជនត្រូវបានវិភាគដូចខាងក្រោម (ត)៖

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
(ឆ) តាមចំណាត់ថ្នាក់ឥណទាន:				
ឥណទានស្តង់ដារ:				
មានការធានា	80,047,005	20,036,797	57,802,598	14,468,735
ពុំមានការធានា	236,094,375	59,147,528	190,802,205	47,760,252
ឥណទានក្រោមស្តង់ដារ:				
មានការធានា	17,646	4,417	55,513	13,896
ពុំមានការធានា	83,071	20,794	40,124	10,044
ឥណទានជាប់សង្ស័យ:				
មានការធានា	45,793	11,463	41,023	10,269
ពុំមានការធានា	58,740	14,703	16,842	4,215
ឥណទានបាត់បង់:				
មានការធានា	156,705	39,225	50,371	12,609
ពុំមានការធានា	135,357	33,882	88,450	22,140
	<u>316,838,692</u>	<u>79,308,809</u>	<u>248,897,126</u>	<u>62,302,160</u>
		2013		2012
(ជ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ):				
អតិថិជនខាងក្រៅ		24.00% - 36.00%		26.40% - 36.00%
ឥណទានផ្តល់ដល់បុគ្គលិក		2.00% - 12.00%		2.00% - 12.00%

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលអិចឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

9. ទ្រព្យសកម្មផ្សេងៗ

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
ការប្រាក់ត្រូវទទួល	5,739,591	1,436,694	5,159,459	1,291,479
ចំណាយបង់មុន	2,426,326	607,341	1,906,474	477,215
ផ្សេងៗ	168,194	42,100	230,978	57,817
	<u>8,334,111</u>	<u>2,086,135</u>	<u>7,296,911</u>	<u>1,826,511</u>

អង្គ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខុ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

10. ទ្រព្យ និងបរិក្ខារ

2013	ការកែលម្អ អាគារ ពាន់រៀល	យានយន្ត ពាន់រៀល	ម៉ូតូ ពាន់រៀល	កុំព្យូទ័រ និង សម្ភារការិយាល័យ ពាន់រៀល	ទ្រព្យកំពុង បង្កើត ពាន់រៀល	សរុប ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
តម្លៃដើម							
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2013	-	2,596,647	4,759,955	4,216,264	-	11,572,866	2,896,837
ការទិញបន្ថែម	401,782	-	1,119,251	2,347,227	1,036,514	4,904,774	1,227,728
ការផ្ទេរ/ការចាត់ថ្នាក់ឡើងវិញ	937,577	(65,432)	65,432	-	(937,577)	-	-
ការលក់ចេញ	-	-	-	(16,757)	-	(16,757)	(4,194)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013	1,339,359	2,531,215	5,944,638	6,546,734	98,937	16,460,883	4,120,371
ដក: រំលស់បន្ត							
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2013	-	1,238,176	2,679,736	2,784,331	-	6,702,243	1,677,657
រំលស់ក្នុងការិយបរិច្ឆេទ	42,432	146,798	593,516	847,123	-	1,629,869	407,977
ការចាត់ថ្នាក់ឡើងវិញ	-	(2,300)	2,300	-	-	-	-
ការលក់ចេញ	-	-	-	(14,548)	-	(14,548)	(3,641)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013	42,432	1,382,674	3,275,552	3,616,906	-	8,317,564	2,081,993
តម្លៃយោង							
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013	1,296,927	1,148,541	2,669,086	2,929,828	98,937	8,143,319	2,038,378

អង្គ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

10. ទ្រព្យ និងបរិក្ខារ (ត)

2012	យានយន្ត ពាន់រៀល	ម៉ូតូ ពាន់រៀល	កុំព្យូទ័រ និង សម្ភារការិយាល័យ ពាន់រៀល	សរុប ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
តម្លៃដើម					
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2012	2,196,192	4,076,322	3,638,107	9,910,621	2,480,756
ការទិញបន្ថែម	400,455	903,664	662,496	1,966,615	(492,269)
ការលក់ចេញ	-	(202,031)	(84,339)	(304,370)	(76,188)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2012	2,596,647	4,759,955	4,216,264	11,572,866	2,896,837
ដក: រំលស់បង្ក					
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2012	1,180,203	2,284,738	2,094,735	5,559,676	1,391,658
រំលស់ក្នុងការិយបរិច្ឆេទ	117,855	510,543	770,512	1,398,910	350,165
ការលក់ចេញ	(59,882)	(115,545)	(80,916)	(256,343)	(64,166)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2012	1,238,176	2,679,736	2,784,331	6,702,243	1,677,657
តម្លៃយោង					
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2012	1,358,471	2,080,219	1,431,933	4,870,623	1,219,180

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

11. ទ្រព្យសកម្មអរូបី

	កុំព្យូទ័រសហវេរ			
	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
តម្លៃដើម				
នាថ្ងៃទី 1 ខែ មករា	4,040,853	1,011,478	3,081,079	771,234
ការទិញបន្ថែម	703,058	175,984	959,774	240,244
នាថ្ងៃទី 31 ខែ ធ្នូ	4,743,911	1,187,462	4,040,853	1,011,478
ដក: រំលស់បង្កើន				
នាថ្ងៃទី 1 ខែ មករា	1,886,599	472,240	1,224,503	306,509
រំលស់ក្នុងការិយបរិច្ឆេទ	737,647	184,643	662,096	165,731
នាថ្ងៃទី 31 ខែ ធ្នូ	2,624,246	656,883	1,886,599	472,240
តម្លៃសោច				
នាថ្ងៃទី 31 ខែ ធ្នូ	2,119,665	530,579	2,154,254	539,238

12. ពន្ធលើប្រាក់ចំណេញ

(ក) ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ត្រូវបានកាត់កងនៅពេលមានការអនុញ្ញាតដោយច្បាប់ និងស្ថិតក្រោមអាជ្ញាធរពន្ធតែមួយ ។ ចំនួនដែលបានកាត់កងរួចហើយមានដូចខាងក្រោម៖

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
ពន្ធពន្យារជាទ្រព្យសកម្ម	2,082,908	521,378	1,442,445	361,063
ពន្ធពន្យារជាបំណុល	(590,326)	(147,765)	(473,213)	(118,452)
	1,492,582	373,613	969,232	242,611

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

12. ពន្ធលើប្រាក់ចំណេញ (ត)

(ក) ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ (ត)

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្មសុទ្ធនៅក្នុងឆ្នាំ មានដូចខាងក្រោម៖

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
សមតុល្យនាដើមការិយបរិច្ឆេទ	969,232	242,611	793,469	198,615
បញ្ចូលក្នុងរបាយការណ៍លទ្ធផល	523,350	131,002	175,763	43,996
សមតុល្យនាចុងការិយបរិច្ឆេទ	1,492,582	373,613	969,232	242,611

ពន្ធពន្យារជាទ្រព្យសកម្ម/(បំណុល) មានដូចខាងក្រោម៖

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
សំវិធានធនសម្រាប់				
មូលនិធិសោធននិវត្តន៍	908,920	227,514	628,047	157,208
សំវិធានធនទូទៅ	622,248	155,757	490,326	122,735
ប្រាក់រង្វាន់សម្រាប់ចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ	275,392	68,934	220,998	55,319
ខាតពីលំអៀងអត្រាប្តូរប្រាក់ មិនទាន់កើតឡើង	228,408	57,173	44,744	11,200
រង្វាន់លើកទឹកចិត្តសម្រាប់អ្នកគ្រប់គ្រង រំលស់	47,940	12,000	58,330	14,601
	(590,326)	(147,765)	(473,213)	(118,452)
	1,492,582	373,613	969,232	242,611

(ខ) សំវិធានធនសម្រាប់ពន្ធលើប្រាក់ចំណេញ

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
នាថ្ងៃទី 1 ខែ មករា	2,386,208	597,299	1,856,417	464,685
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	3,579,331	895,953	2,924,552	732,053
ពន្ធដែលបានបង់	(3,293,667)	(824,448)	(2,394,761)	(599,439)
នាថ្ងៃទី 31 ខែ ធ្នូ	2,671,872	668,804	2,386,208	597,299

អន្តរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

12. ពន្ធលើប្រាក់ចំណេញ (ត)

(ខ) សំវិធានធនសម្រាប់ពន្ធលើប្រាក់ចំណេញ (ត)

អនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមាដោយគណនាតាមអត្រា 1% នៃប្រាក់ចំណូលសរុប ដោយកំណត់យកចំនួនពន្ធ ត្រូវបង់ណាដែលធំជាង ។

(គ) ចំណាយពន្ធលើប្រាក់ចំណេញ

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	3,579,331	895,953	2,924,552	732,053
ពន្ធពន្យារ	(523,350)	(131,002)	(175,763)	(43,996)
	<u>3,055,981</u>	<u>764,951</u>	<u>2,748,789</u>	<u>688,057</u>

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលគណនាតាមអត្រាពន្ធផ្លូវការ 20% ធៀបទៅនឹងពន្ធលើប្រាក់ចំណេញដែលបង្ហាញក្នុងរបាយការណ៍លទ្ធផលមានដូចខាងក្រោម៖

	2013			2012		
	ពាន់រៀល	ដុល្លារអាមេរិក	%	ពាន់រៀល	ដុល្លារអាមេរិក	%
	(កំណត់សម្គាល់ 4)			(កំណត់សម្គាល់ 4)		
ប្រាក់ចំណេញមុនដកពន្ធ	<u>16,275,893</u>	<u>4,074,066</u>		<u>14,282,347</u>	<u>3,575,058</u>	
ពន្ធលើប្រាក់ចំណេញផ្អែកតាម						
អត្រាពន្ធជាផ្លូវការ 20%	3,255,179	814,813	20.00	2,856,469	715,011	20
ចំណាយមិនអាចកាត់កងបាន	63,061	15,784	0.39	176,347	44,142	1
ផ្សេងៗ	(256,225)	(64,136)	(1.57)	-	-	-
សំវិធានធនលើសពីឆ្នាំមុន	<u>(6,034)</u>	<u>(1,510)</u>	<u>(0.04)</u>	<u>(284,027)</u>	<u>(71,096)</u>	<u>(2)</u>
ចំណាយពន្ធលើ						
ប្រាក់ចំណេញ	<u>3,055,981</u>	<u>764,951</u>	<u>(18.78)</u>	<u>2,748,789</u>	<u>688,057</u>	<u>19</u>

ការគណនាប្រាក់ចំណូលដែលត្រូវជាប់ពន្ធ នឹងត្រូវមានការត្រួតពិនិត្យ និងអនុម័តដោយអាជ្ញាធរពន្ធដារ ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

13. ប្រាក់បញ្ញើរបស់អតិថិជន

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
ប្រាក់បញ្ញើមានកាលកំណត់	54,502,908	13,642,780	25,796,721	6,457,252
ប្រាក់បញ្ញើសន្សំ	19,988,972	5,003,497	8,546,355	2,139,263
ប្រាក់បញ្ញើសន្សំចល័ត	264,018	66,088	73,458	18,387
	<u>74,755,898</u>	<u>18,712,365</u>	<u>34,416,534</u>	<u>8,614,902</u>

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគបន្ថែម ដូចខាងក្រោម៖

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
(ក) តាមកាលកំណត់៖				
តិចជាង 1 ខែ	26,804,889	6,709,609	10,292,070	2,576,238
ពី 1 ខែ ទៅ 3 ខែ	13,077,890	3,273,564	6,646,193	1,663,628
ពី 3 ខែ ទៅ 12 ខែ	21,438,845	5,366,419	14,056,487	3,518,519
លើសពី 12 ខែ	13,434,274	3,362,773	3,421,784	856,517
	<u>74,755,898</u>	<u>18,712,365</u>	<u>34,416,534</u>	<u>8,614,902</u>
(ខ) តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	27,629,721	6,916,075	18,175,371	4,549,530
ប្រាក់រៀល	45,558,463	11,403,871	15,955,368	3,993,834
ប្រាក់បាតថៃ	1,567,714	392,419	285,795	71,538
	<u>74,755,898</u>	<u>18,712,365</u>	<u>34,416,534</u>	<u>8,614,902</u>

(គ) ការវិភាគលើទំនាក់ទំនងប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់លេខ 29 (ក) ។

	2013	2012
(ឃ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖		
ប្រាក់បញ្ញើមានកាលកំណត់	4.25% - 12%	4.25% - 12.00%
ប្រាក់បញ្ញើសន្សំ	3.00% - 5.75%	4.00% - 5.00%
ប្រាក់បញ្ញើសន្សំចល័ត	<u>3.00% - 5.50%</u>	<u>4.00% - 5.00%</u>

អង្គ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

14. ម៉ូណូធនធាន

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
ការប្រាក់បង្គរត្រូវទូទាត់	7,521,572	1,882,746	6,243,457	1,562,818
ប្រាក់ខាតបង្គរលើការប្តូររូបិយប័ណ្ណ				
Swap/Forward	1,128,572	282,496	1,201,685	300,797
ប្រាក់រង្វាន់បុគ្គលិកត្រូវទូទាត់	1,376,609	344,583	1,104,989	276,593
ការលើកទឹកចិត្តបុគ្គលិក	676,275	169,280	669,214	167,513
ពន្ធត្រូវទូទាត់ផ្សេងៗ	540,100	135,194	369,241	92,426
ការប្រាក់បង្គរ និងត្រូវទូទាត់ផ្សេងៗ	1,210,213	302,932	1,118,559	279,990
	<u>12,453,341</u>	<u>3,117,231</u>	<u>10,707,145</u>	<u>2,680,137</u>

15. ប្រាក់កម្ចី

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
មិនមែនសម្ព័ន្ធហ្នាតិ៖				
ធនាគារពាណិជ្ជកម្មក្រៅ				
ប្រទេសនៃកម្ពុជា (*)	30,050,000	7,521,902	42,400,000	10,613,267
Instituto de Credito Oficial of				
the Kingdom of Spain ("ICO")	74,965,236	18,764,765	74,965,236	18,764,765
Hivos-Triodos Fonds	18,000,000	4,505,632	18,000,000	4,505,632
Oikocredit	22,880,000	5,727,159	20,330,000	5,088,861
ResponsAbility	18,899,420	4,730,768	11,375,052	2,847,322
DWM Asset Management	8,128,000	2,034,543	8,128,000	2,034,543
BlueOrchard	11,917,350	2,983,066	7,990,000	2,000,000
Symbiotics SA Information	1,997,500	500,000	6,089,275	1,524,224
MARUHAN Japan Bank Plc	2,397,000	600,000	3,196,444	800,111
Grameen Credit Agricole				
Microfinance Foundation	3,000,000	750,939	5,000,000	1,251,564
Oxfam Novib	4,423,194	1,107,182	4,423,194	1,107,183
Rural Impulse Fund	3,990,376	998,844	4,267,259	1,068,150
VDK-Spaarbank n.v	3,995,000	1,000,000	3,995,000	1,000,000
Micro Credit Enterprise	1,997,500	500,000	3,995,000	1,000,000
សរុបរង	<u>206,640,576</u>	<u>51,724,800</u>	<u>214,154,460</u>	<u>53,605,622</u>

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

15. ប្រាក់កម្ចី (ត)

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
មិនមែនសម្ព័ន្ធព្យាតិ (ត)៖				
<i>សរុបរង</i>	206,640,576	51,724,800	214,154,460	53,605,622
Microvest GMG Local Credit				
Master Fund, Ltd	6,125,000	1,533,166	-	-
Global Commercial Microfinance				
Consortium II B.V	15,980,000	4,000,000	-	-
Clann Credo	-	-	761,004	190,489
	228,745,576	57,257,966	214,915,464	53,796,111
សម្ព័ន្ធព្យាតិ៖				
Agora Microfinance N.V	-	-	1,405,345	351,776
	228,745,576	57,257,966	216,320,809	54,147,887

(*) ប្រាក់កម្ចីពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា រួមមានប្រាក់កម្ចីចំនួន 28 ពាន់លានរៀល (កំណត់សម្គាល់ 7) ក្នុងទម្រង់ជាប្រាក់កម្ចី (back-to-back) ដែលបានធ្វើឡើងសម្រាប់ការការពារហានិភ័យរូបិយប័ណ្ណ ។ ចំនួននៅសល់ គឺជាប្រាក់កម្ចីដែលមានការធានាដោយលិខិតធានាឥណទានចេញដោយ Deutsche Bank Trust Company Americas ។

ប្រាក់កម្ចីមិនមានការធានា (លើកលែងប្រាក់កម្ចីពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា) ត្រូវបានវិភាគបន្ថែមដូចខាងក្រោម៖

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
(ក) តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	109,322,236	27,364,765	88,910,184	22,255,365
ប្រាក់រៀល	102,461,194	25,647,358	115,764,539	28,977,357
ប្រាក់បាតថៃ	16,962,146	4,245,843	11,646,086	2,915,165
	228,745,576	57,257,966	216,320,809	54,147,887

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

15. ប្រាក់កម្ចី (ត)

ប្រាក់កម្ចី ត្រូវបានវិភាគបន្ថែមដូចខាងក្រោម (ត)៖

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
(ខ) តាមកាលកំណត់:				
តិចជាង 1 ខែ	2,719,750	680,788	10,106,802	2,529,863
ពី 1 ខែ ទៅ 3 ខែ	19,586,750	4,902,816	24,168,880	6,049,783
ពី 3 ខែ ទៅ 12 ខែ	66,223,630	16,576,628	34,124,937	8,541,912
ពី 1 ឆ្នាំ ទៅ 5 ឆ្នាំ	76,844,896	19,235,268	80,045,433	20,036,404
លើសពី 5 ឆ្នាំ	63,370,550	15,862,466	67,874,757	16,989,925
	<u>228,745,576</u>	<u>57,257,966</u>	<u>216,320,809</u>	<u>54,147,887</u>
	2013		2012	
(គ) តាមអត្រាការប្រាក់ប្រចាំឆ្នាំ (រួមបញ្ចូលទាំងពន្ធកាត់ទុក):				
ប្រាក់រៀល	10.00% - 14.53%		10.00% - 14.53%	
ប្រាក់ដុល្លារអាមេរិក	6.40% - 8.72%		6.40% - 9.07%	
ប្រាក់បាតថៃ	11.05% - 11.40%		10.47% - 11.63%	

16. សំវិធានអនុលោមលើមូលនិធិសាធានាវត្ថុ

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
នាថ្ងៃទី 1 ខែ មករា	4,143,372	1,037,140	753,763	
ការបន្ថែមក្នុងការិយបរិច្ឆេទ:				
ការរួមចំណែករបស់និយោជក 6%	1,170,215	292,920	907,173	227,077
ការរួមចំណែករបស់និយោជក 3%	585,108	146,460	453,584	113,538
ការប្រាក់	292,933	73,325	225,390	56,418
ការទូទាត់ក្នុងការិយបរិច្ឆេទ	(428,612)	(107,287)	(385,006)	(96,372)
ការដកចេញ	(56,861)	(14,233)	(33,298)	(8,335)
លំអៀងពីការប្តូររូបិយប័ណ្ណ	(3,237)	(811)	(35,752)	(8,949)
នាថ្ងៃទី 31 ខែ ធ្នូ	<u>5,702,918</u>	<u>1,427,514</u>	<u>4,143,372</u>	<u>1,037,140</u>

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

17. ដើមទុន និងដើមទុនបង់ប្រាក់

ដើមទុនចុះបញ្ជី និងបានបង់របស់ក្រុមហ៊ុនមានចំនួន 1,395,253 ហ៊ុន (2012: 1,383,168 ហ៊ុន) ដោយមានតម្លៃ 1 ហ៊ុនស្មើនឹង 25,000 រៀល ។ ព័ត៌មានលម្អិតអំពីការកាន់កាប់ភាគហ៊ុនមានដូចខាងក្រោម៖

	2013			2012		
	ដុល្លារអាមេរិក	ពាន់រៀល	%	ដុល្លារអាមេរិក	ពាន់រៀល	%
	(កំណត់សម្គាល់ 4)			(កំណត់សម្គាល់ 4)		
Concern Worldwide (Dublin)	18,540,700	4,640,976	53.15	34,066,750	8,527,347	98.52
Rural Impulse Fund II	8,644,800	2,163,905	24.78	-	-	-
Agora Microfinance N.V	6,881,250	1,722,466	19.73	-	-	-
AMK – SA	812,075	203,273	2.33	509,950	127,648	1.47
Concern Worldwide (UK)	2,500	625	0.01	2,500	625	0.01
	<u>34,881,325</u>	<u>8,731,245</u>	<u>100</u>	<u>34,579,200</u>	<u>8,655,620</u>	<u>100</u>

ក្នុងអំឡុងការិយបរិច្ឆេទ ក្រុមហ៊ុនបានបន្ថែមដើមទុនចំនួន 12,085 ហ៊ុនឲ្យ AMK – SA គិតជាទឹកប្រាក់ចំនួន 270,647 ពាន់រៀល ដោយមានបុព្វលាភចំនួន 31,478 ពាន់រៀល ។ ជាងនេះទៅទៀត ភាគទុនិកមួយ Concern Worldwide (Dublin) បានសម្រេចលក់ភាគហ៊ុនមួយផ្នែកទៅ Rural Impulse Fund II ចំនួន 345,792 ភាគហ៊ុន គិតជាទឹកប្រាក់ចំនួន 8,644,800 ពាន់រៀល និងទៅ Agora Microfinance N.V. ចំនួន 275,250 ភាគហ៊ុន គិតជាទឹកប្រាក់ 6,881,250 ពាន់រៀល ។ ប្រតិបត្តិការដើមទុននេះ ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី 28 ខែ មករា ឆ្នាំ 2013 និងក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី 22 ខែ កក្កដា ឆ្នាំ 2013 ។

នៅថ្ងៃទី 20 ខែ តុលា ឆ្នាំ 2013 ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានអនុម័តបន្ថែមដើមទុនចំនួន 9,839 ហ៊ុនឲ្យ AMK-SA គិតជាទឹកប្រាក់ចំនួន 245,976 ពាន់រៀល ដោយមានបុព្វលាភចំនួន 22,52 ពាន់រៀល ។ ការបង្កើនដើមទុននេះត្រូវបានអនុម័ត ដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី 7 ខែ មីនា ឆ្នាំ 2014 ហើយកំពុងរត់ការទទួលការអនុម័តពីក្រសួងពាណិជ្ជកម្ម ។ ហេតុនេះការបន្ថែមដើមទុននេះ ត្រូវបានកត់ត្រាជាដើមទុនបង់ប្រាក់នៅក្នុងរបាយការណ៍ស្តីពីបម្រែបម្រួលមូលធន ។

នៅថ្ងៃទី 24 ខែ មីនា ឆ្នាំ 2014 Concern Worldwide (Dublin) និង Concern Worldwide (UK) បានចុះកិច្ចព្រមព្រៀងទិញលក់ជាមួយ PROPARCO និង CLDF និង Agora Microfinance N.V ដើម្បីលក់ហ៊ុនទាំងអស់របស់ខ្លួនដែលមាន ។ ការលក់នេះ អាចធ្វើបានលុះត្រាមានការអនុម័តពីធនាគារជាតិនៃកម្ពុជា ។ យោងតាមកិច្ចព្រមព្រៀងទិញលក់ Concern Worldwide (Dublin) យល់ព្រមលក់ 210,000 ហ៊ុនឲ្យ PROPARCO 94,200 ហ៊ុនឲ្យ CLDF និង 437,428 ហ៊ុនឲ្យ Agora Microfinance N.V ហើយ Concern Worldwide (UK) យល់ព្រមលក់ 100 ហ៊ុនឲ្យ Agora Microfinance N.V ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

17. ដើមទុន និងដើមទុនបង់ប្រាក់ (ត)

បន្ទាប់ពីប្រតិបត្តិការដើមទុនខាងលើ (លុះត្រាមានការអនុម័តពីធនាគារជាតិនៃកម្ពុជា) ការកាន់កាប់ភាគហ៊ុនមានទម្រង់ដូចខាងក្រោម៖

	ភាគហ៊ុន បច្ចុប្បន្ន	ចំនួនភាគហ៊ុន បានផ្ទេរ/លក់	ភាគហ៊ុន បន្ទាប់ពីការផ្ទេរ/លក់ ចំនួនភាគហ៊ុន	ភាគរយ
Concern Worldwide (Dublin)	741,628	(741,628)	-	-
Rural Impulse Fund II	345,792	-	345,792	24.610
Agora Microfinance N.V	275,250	437,528	712,778	50.728
AMK – SA	32,483	9,839	42,322	3.012
Concern Worldwide (UK)	100	(100)	-	-
PROPARCO	-	210,000	210,000	14.946
CLDF	-	94,200	94,200	6.704
	<u>1,395,253</u>	<u>9,839</u>	<u>1,405,092</u>	<u>100.00</u>

18. ទុនបម្រុង

ក្រោមកិច្ចព្រមព្រៀងឥណទានពី ICO ក្រុមហ៊ុនតម្រូវឲ្យផ្ទេរទុនបម្រុងចំនួន 3.5% នៃប្រាក់កម្ចីពី ICO រៀងរាល់ឆ្នាំពីប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ ។ ICO មិនមានសិទ្ធិក្នុងការទទួលបានផលពីទុនបម្រុងនេះទេ ។

19. ចំណូលពីការប្រាក់

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
ឥណទានផ្តល់ដល់អតិថិជន	96,017,344	24,034,379	77,839,975	19,484,349
ប្រាក់បញ្ញើនៅធនាគារនានា	1,760,116	440,580	2,223,187	556,493
	<u>97,777,460</u>	<u>24,474,959</u>	<u>80,063,162</u>	<u>20,040,842</u>

អង្គ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

20. ចំណាយការប្រាក់

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
ប្រាក់កម្ចី	21,516,727	5,385,914	20,263,345	5,072,176
ប្រាក់បញ្ញើរបស់អតិថិជន	4,463,817	1,117,351	1,846,692	462,251
	<u>25,980,544</u>	<u>6,503,265</u>	<u>22,110,037</u>	<u>5,534,427</u>

21. កម្រៃសេវាកម្ម និងកម្រៃជើងសា

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
កម្រៃលើប្រាក់កម្ចី និង SWAP	3,339,380	835,890	1,613,258	403,819
ប្រាក់លើកទឹកចិត្តប្រធានធនាគារភូមិ និង ភ្នាក់ងារធនាគារចល័ត	3,771,448	944,042	3,185,957	797,486
	<u>7,110,828</u>	<u>1,779,932</u>	<u>4,799,215</u>	<u>1,201,305</u>

22. ចំណូលផ្សេងៗ

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
កម្រៃឥណទាន	2,072,461	518,764	1,523,105	381,253
កម្រៃផ្ទេរប្រាក់	804,916	201,481	399,984	100,121
ឥណទានអាក្រក់ប្រមូលបានវិញ (ខាត)/ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	62,377	15,614	117,961	29,527
	(180)	(44)	79,456	19,889
ចំណូលផ្សេងៗ	142,979	35,788	152,084	38,069
	<u>3,082,553</u>	<u>771,603</u>	<u>2,272,590</u>	<u>568,859</u>

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

23. ចំណាយប្រតិបត្តិការផ្សេងៗ

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
ចំណាយលើបុគ្គលិក	29,736,146	7,443,341	23,976,158	6,001,542
ចំណាយលើការធ្វើដំណើរ	3,302,934	826,767	2,756,290	689,935
សម្ភារ និងបរិក្ខារការិយាល័យ	3,365,280	842,373	2,995,319	749,767
រំលស់	2,367,516	592,620	2,061,006	515,896
ចំណាយជួលការិយាល័យ	2,633,840	659,284	1,843,422	461,432
ចំណាយផ្នែកវិជ្ជាជីវៈ	3,512,080	879,119	2,303,355	576,560
ចំណាយផ្នែកទំនាក់ទំនង	775,437	194,102	613,062	153,457
ចំណាយទឹក ភ្លើង	863,880	216,240	587,852	147,147
ចំណាយផ្សេងៗ	2,080,664	520,817	1,775,946	444,542
	<u>48,637,777</u>	<u>12,174,663</u>	<u>38,912,410</u>	<u>9,740,278</u>
ខាតពីការប្តូររូបិយប័ណ្ណ- សុទ្ធ (*)	<u>853,552</u>	<u>213,655</u>	<u>1,425,406</u>	<u>356,797</u>
	<u><u>49,491,329</u></u>	<u><u>12,388,318</u></u>	<u><u>40,337,816</u></u>	<u><u>10,097,075</u></u>

(*) ចំណាយនេះរួមមានការខាតលើអត្រាប្តូរចំនួន 887 លានរៀល (2012: 1,400 លានរៀល) កើតឡើងពីការទទួលស្គាល់នូវកិច្ចសន្យាប្តូរប្រាក់អនាគត ស្របតាមសារពាណិជ្ជកម្មនៃរបស់ធនាគារជាតិនៃកម្ពុជា លេខ 07-012-001 ចុះថ្ងៃទី 19 ខែ មករា ឆ្នាំ 2012 ស្តីពី “គណនេយ្យសម្រាប់ការប្តូររូបិយប័ណ្ណ និងកិច្ចសន្យាប្តូរប្រាក់ អនាគត” ។

24. ប្រាក់ជំនួយ

ចំណូលជាជំនួយក្នុងឆ្នាំ 2012 គឺជាមូលនិធិដែលនៅសល់ទទួលបានពី International Labour Office (“ILO”) សម្រាប់ការប្រមូលទិន្នន័យការងារ និង/ឬ សេវាកម្មទាក់ទងទៅនឹងមីក្រូហិរញ្ញវត្ថុ សម្រាប់ការស្រាវជ្រាវ សកម្មភាពការងារដែលត្រឹមត្រូវ ដែលប្រតិបត្តិដោយ អេ អឹម ខេ នៅការិយាល័យកណ្តាល និងសាខានៅ តាមខេត្តចំនួន 2 ផ្សេងទៀតគឺ ខេត្តកំពង់ចាម និងកំពង់ធំក្នុងឆ្នាំ 2011 ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

25. លំហូរទឹកប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
ចំណេញមុនពន្ធលើប្រាក់ចំណេញ	16,275,893	4,074,066	14,282,347	3,575,058
និយ័តភាពលើ:				
រំលស់	2,367,516	592,620	2,061,006	515,896
ចំណេញលើការលក់ទ្រព្យ និងបរិក្ខារ	180	44	(79,456)	(19,889)
សំវិធានធនសម្រាប់ឥណទាន				
អាក្រក់ និងជាប់សង្ស័យ	2,001,419	500,981	812,344	203,340
ចំណេញពីការប្តូររូបិយប័ណ្ណ				
មិនទាន់កើតឡើង	(755,662)	(189,151)	(583,505)	(146,059)
	19,889,346	4,978,560	16,492,736	4,128,346
ការប្រែប្រួលនូវ:				
ប្រាក់តម្កល់តាមច្បាប់	(2,929,713)	(733,345)	(1,495,995)	(374,467)
ប្រាក់បញ្ញើ និងប្រាក់តម្កល់				
នៅធនាគារនានា	10,227,200	2,560,000	8,502,575	2,128,304
ឥណទានផ្តល់ដល់អតិថិជន	(69,115,559)	(17,300,515)	(57,003,338)	(14,268,671)
ទ្រព្យសកម្មផ្សេងៗ	(1,037,200)	(259,625)	(630,171)	(157,740)
ប្រាក់បញ្ញើរបស់អតិថិជន	40,339,364	10,097,463	15,882,432	3,975,577
បំណុលផ្សេងៗ	1,746,196	437,094	2,592,905	649,037
សំវិធានធនលើមូលនិធិសោធននិវត្តន៍	1,559,546	390,374	1,132,091	283,377
សាច់ប្រាក់ទទួលបាន/(ប្រើក្នុង)				
សកម្មភាពប្រតិបត្តិការ	679,180	170,006	(14,526,765)	(3,636,237)
ពន្ធលើប្រាក់ចំណេញដែលបានបង់	(3,293,667)	(824,448)	(2,394,761)	(599,439)
សាច់ប្រាក់សុទ្ធប្រើក្នុង				
សកម្មភាពប្រតិបត្តិការ	(2,614,487)	(654,442)	(16,921,526)	(4,235,676)

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

26. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
សាច់ប្រាក់ក្នុងដៃ	13,051,323	3,266,914	8,194,253	2,051,127
ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា	5,620,432	1,406,866	454,224	113,698
ប្រាក់បញ្ញើ និងប្រាក់តម្កល់ នៅធនាគារនានា	16,067,749	4,021,965	20,862,392	5,222,126
ឥណទានវិបារូបន៍	-	-	(444)	(111)
	<u>34,739,504</u>	<u>8,695,745</u>	<u>29,510,425</u>	<u>7,386,840</u>

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលការណ៍ណែនាំ និងគោលនយោបាយដែលបានអនុម័តដោយក្រុមហ៊ុន ដើម្បីចាត់ចែងនូវហានិភ័យដែលកើតឡើងក្នុងសកម្មភាពអាជីវកម្មមានដូចខាងក្រោម៖

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ប្រាក់ចំណូលយ៉ាងច្រើន និងការខាតបង់លើប្រាក់ដើមក្នុងទម្រង់នៃសំវិធានធនដាក់លាក់ដែលជាលទ្ធផលនៃការមិនទូទាត់សងបំណុលរបស់អ្នកខ្ចី ឬដៃគូពាណិជ្ជកម្មតាមរយៈការផ្តល់ឥណទាន និងសកម្មភាពវិនិយោគ ។

កត្តាចម្បង ដែលនាំឲ្យមានហានិភ័យឥណទានកើតចេញតាមរយៈការផ្តល់ឥណទានដល់អតិថិជន ។ ចំនួនហានិភ័យឥណទាននេះ ត្រូវបានបង្ហាញជាតម្លៃយោងនៃទ្រព្យសកម្មនៅក្នុងតារាងតុល្យការ ។ សកម្មភាពឥណទានត្រូវបានណែនាំដោយគោលនយោបាយឥណទាន ដើម្បីធានាថាគោលបំណងទូទៅក្នុងការឲ្យខ្ចីបានសម្រេចជោគជ័យ ។ ឧទាហរណ៍ ឥណទានមានគុណភាពល្អ ហើយហានិភ័យឥណទានត្រូវបានបែងចែកយ៉ាងល្អ ។ គោលនយោបាយផ្តល់ឥណទាន បានបញ្ចូលនូវគោលនយោបាយផ្តល់កម្ចី គោលនយោបាយទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទាន ដែលត្រូវអនុវត្តដើម្បីធានាថាបានអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

ក្រុមហ៊ុនបានរក្សាទ្រព្យបញ្ចាំ សម្រាប់ធានាដល់ឥណទានផ្តល់ឲ្យអតិថិជន តាមទម្រង់ជាសិទ្ធិលើទ្រព្យបញ្ចាំ និងអ្នកធានា ។ ការប៉ាន់តម្លៃសមស្របគឺផ្អែកលើតម្លៃទ្រព្យបញ្ចាំ ដែលបានវាយតម្លៃនៅពេលឲ្យខ្ចី ហើយជាទូទៅមិនមានការកែប្រែឡើយ លើកលែងតែនៅពេលឥណទាននោះត្រូវបានវាយតម្លៃថាជាឥណទានជាប់សង្ស័យ ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

(i) ការវាស់វែងហានិភ័យឥណទាន

ក្រុមហ៊ុន ប៉ាន់ប្រមាណនូវកម្រិតប្រហែលនៃការខកខានមិនទូទាត់សងបំណុលរបស់អ្នកខ្ចីម្នាក់ៗ ដោយផ្ដោតលើការព្យាករណ៍ប្រាក់ចំណេញ និងលំហូរទឹកប្រាក់របស់អ្នកខ្ចី ។ គណៈកម្មការឥណទានទទួលខុសត្រូវក្នុងការអនុម័តដើម្បីផ្តល់ឥណទានជូនអតិថិជន ។

(ii) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បញ្ចៀសហានិភ័យ

ក្រុមហ៊ុនគ្រប់គ្រងកម្រិត និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាននៅពេលដែលវាត្រូវបានរកឃើញ ។

ក្រុមហ៊ុនប្រើប្រាស់គោលនយោបាយ និងការអនុវត្តជាច្រើនដើម្បីបន្ថយហានិភ័យឥណទាន ។ គោលនយោបាយប្រើប្រាស់បំផុតក្នុងចំណោមគោលនយោបាយទាំងនេះ គឺការធានាដោយយកវត្ថុបញ្ចាំពីអតិថិជន ដែលជាការអនុវត្តទូទៅមួយ ។ ក្រុមហ៊ុនក៏ទទួលបានផងដែរនូវការធានាជាងក្នុងបុគ្គល សម្រាប់ឥណទានជាក្រុម ។ ក្រុមហ៊ុនអនុវត្តតាមគោលការណ៍ណែនាំស្តីពីការទទួលយកបាននូវប្រភេទវត្ថុបញ្ចាំ ឬការបញ្ចៀសហានិភ័យឥណទាន ។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗ ដែលបានធានាលើឥណទានផ្តល់ដល់អតិថិជនមានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិទាក់ទិននឹងលំនៅដ្ឋាន (មានដី អគារ និងទ្រព្យផ្សេងៗ) និង
- ការដាក់បញ្ចាំនូវទ្រព្យសកម្មអាជីវកម្មផ្សេងៗ ដូចជាដី និងអគារជាដើម ។

(iii) គោលនយោបាយក្នុងការកំណត់ឱនភាពនៃតម្លៃ និងការធ្វើសំវិធានធន

ក្រុមហ៊ុន តម្រូវឱ្យអនុវត្តតាមការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធន ដែលស្របតាមប្រកាសលេខ ធ៧-០២-១៨៦ ប្រ.ក. ចុះថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ 2002 ស្តីពីការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធន ។ សូមមើលកំណត់សម្គាល់លេខ 3 (ច) សម្រាប់ព័ត៌មានលម្អិត ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

(iv) ការប្រឈមនឹងហានិភ័យឥណទាន

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
ឥណទានផ្តល់ដល់អតិថិជន				
មិនហួសកាលកំណត់				
និងមិនខាតបង់	316,219,273	79,153,760	247,992,273	62,075,663
ហួសកាលកំណត់				
និងមិនទាន់ខាតបង់	122,107	30,565	612,530	153,324
ខាតបង់	497,312	124,484	292,323	73,173
	<u>316,838,692</u>	<u>79,308,809</u>	<u>248,897,126</u>	<u>62,302,160</u>

ឥណទានខាតបង់

ឥណទានខាតបង់ គឺជាឥណទានផ្តល់ដល់អតិថិជន ដែលក្រុមហ៊ុនបានកំណត់ថាមានភស្តុតាងអំពីឱនភាព ហើយក្រុមហ៊ុនមិនសង្ឃឹមថានឹងអាចប្រមូលមកវិញបាននូវប្រាក់ដើម និងការប្រាក់ត្រូវទទួលទៅតាមកិច្ចសន្យាខ្ចីប្រាក់របស់អតិថិជននោះទេ ។

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា សំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើងសម្រាប់ឥណទានហួសកាលកំណត់លើសពី 30 ថ្ងៃ ។ សំវិធានធនអប្បបរមា ត្រូវបានធ្វើឡើងទៅតាមការចំណាត់ថ្នាក់របស់ឥណទាននីមួយៗ លើកលែងតែមានព័ត៌មានផ្សេងទៀត អាចបញ្ជាក់ពីលទ្ធភាពនៃការទូទាត់សងរបស់អ្នកខ្ចី ។ គោលនយោបាយគណនេយ្យ ត្រូវបានបង្ហាញនៅកំណត់សម្គាល់ 3 (ច) ។

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់ គឺជាឥណទានដែលការទូទាត់សងការប្រាក់ និងប្រាក់ដើមមានការយឺតយ៉ាវតិចជាង 30 ថ្ងៃ លុះត្រាតែមានផ្សេងទៀតមានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្ហាញពីការប្រែប្រួល ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យប្រតិបត្តិការ

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ដែលអាចកើតមានឡើងដោយសារតែកង្វះខាត ឬបរាជ័យនៃ ដំណើរការផ្ទៃក្នុង ធនធានមនុស្ស និងប្រព័ន្ធ ឬបណ្តាលមកពីកត្តាខាងក្រៅ ត្រូវបានគ្រប់គ្រងតាមរយៈ ដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានបង្កើតរួចហើយ ការត្រួតពិនិត្យ និងការវាយការណ៍ ឲ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម ធ្វើឡើងដោយផ្នែកត្រួតពិនិត្យ និងគាំទ្រដែលឯករាជ្យពីផ្នែក អាជីវកម្ម និងការត្រួតពិនិត្យដែលផ្តល់ដោយអ្នកគ្រប់គ្រង ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធ តួនាទី និងគោលនយោបាយ ត្រួតពិនិត្យច្បាស់លាស់មួយ ។ គោលនយោបាយ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងនីមួយៗ ត្រូវបាន អនុវត្ត ។ វិធានទាំងនេះ រួមមានការបង្កើតនូវសិទ្ធិអំណាចក្នុងការចុះហត្ថលេខា ការកំណត់ប្រព័ន្ធ ត្រួតពិនិត្យ ការរៀបចំនូវនីតិវិធី និងឯកសារសំអាង ។ ទាំងនេះ ត្រូវត្រួតពិនិត្យឡើងវិញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការអាជីវកម្មមីក្រូហិរញ្ញវត្ថុ ។

(គ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់កើតពីការប្រែប្រួលមិនអំណោយផលនៅក្នុងកម្រិតតម្លៃ ឬ អត្រាទីផ្សារដែលមានសមាសធាតុសំខាន់ៗគឺ ហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការ ប្រាក់ ។

ហានិភ័យទីផ្សារកើតចេញពីសកម្មភាពជួញដូរ ត្រូវបានគ្រប់គ្រងដោយការកំណត់នូវទីផ្សារសម្រាប់ ស្ថានភាពជួញដូរ រៀបចំនិងកម្រិតហានិភ័យទីផ្សារដែលបានកំណត់ទុកជាមុន ។

(i) ហានិភ័យរូបិយប័ណ្ណបរទេស

ក្រុមហ៊ុនមានហានិភ័យអត្រាប្តូរប្រាក់បរទេសមួយចំនួនជាពិសេសប្រាក់ដុល្លារអាមេរិក និងបាតថៃ ។ ហានិភ័យរូបិយប័ណ្ណបរទេស កើតឡើងពីប្រតិបត្តិការជួញដូរក្នុងពេលអនាគត និងទ្រព្យសកម្ម និង បំណុលដែលបានកត់ត្រារួចហើយ ។

ក្រុមហ៊ុនបានរក្សានូវអនុបាតហានិភ័យរូបិយប័ណ្ណបរទេសជាអប្បបរមា ដោយអនុលោមទៅតាម គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

ការផ្តោតលើហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុសរុបតាមរូបិយប័ណ្ណ មានដូចខាងក្រោម៖

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ត) ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការផ្តោតលើហានិភ័យរូបិយប័ណ្ណ (ត)

	សមមូលជាពាន់រៀល			សរុប
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាតថៃ	ពាន់ប្រាក់រៀល
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013				
ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុក្នុងតារាងតុល្យការ				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	7,536,863	5,084,452	430,008	13,051,323
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	14,199,697	588,368	-	14,788,065
ប្រាក់បញ្ញើ និងប្រាក់តម្កល់				
នៅធនាគារនានា	10,308,789	32,124,387	2,158,873	44,592,049
ឥណទានផ្តល់ដល់អតិថិជន	264,882,488	31,396,727	17,114,741	313,393,956
ទ្រព្យសកម្មផ្សេងៗ	2,341,864	3,251,367	314,554	5,907,785
	<u>299,269,701</u>	<u>72,445,301</u>	<u>20,018,176</u>	<u>391,733,178</u>
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	45,558,463	27,629,721	1,567,714	74,755,898
បំណុលផ្សេងៗ	6,761,300	4,873,521	278,420	11,913,241
ប្រាក់កម្ចី	102,461,194	109,322,236	16,962,146	228,745,576
	<u>154,780,957</u>	<u>141,825,478</u>	<u>18,808,280</u>	<u>315,414,715</u>
សរុបបំណុលហិរញ្ញវត្ថុ				
	<u>144,488,744</u>	<u>(69,380,177)</u>	<u>1,209,896</u>	<u>76,318,463</u>
ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុក្រៅតារាងតុល្យការ				
ការប្តូររូបិយប័ណ្ណ swap	(42,746,500)	42,746,500	-	-
ការប្តូររូបិយប័ណ្ណអនាគត	(27,965,000)	27,965,000	-	-
	<u>(70,711,500)</u>	<u>70,711,500</u>	<u>-</u>	<u>-</u>
រូបិយប័ណ្ណចំហសុទ្ធ	<u>73,777,244</u>	<u>1,331,323</u>	<u>1,209,896</u>	<u>76,318,463</u>

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ត) ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការផ្តោតលើហានិភ័យរូបិយប័ណ្ណ (ត)

	សមមូលជាពាន់រៀល			សរុប
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាតថៃ	ពាន់ប្រាក់រៀល
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2012				
ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុក្នុងតារាងតុល្យការ				
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	248,698,466	64,457,126	13,014,950	326,170,542
សរុបបំណុលហិរញ្ញវត្ថុ	137,776,272	111,032,518	12,266,457	261,075,247
ស្ថានភាពទ្រព្យសកម្ម/(បំណុល) ហិរញ្ញវត្ថុសុទ្ធ	110,922,194	(46,575,392)	748,493	65,095,295
ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុក្រៅតារាងតុល្យការ				
ការប្តូររូបិយប័ណ្ណ swap	(35,955,000)	35,955,000	-	-
ការប្តូររូបិយប័ណ្ណអនាគត	(11,985,000)	11,985,000	-	-
	(47,940,000)	47,940,000	-	-
រូបិយប័ណ្ណចំហសុទ្ធ	62,982,194	1,364,608	748,493	65,095,295

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើអស្ថេរភាពនៃចំណូលការប្រាក់សុទ្ធ ដោយសារការប្រែប្រួលនូវកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល ។ ការកើតឡើងនូវហានិភ័យអត្រាការប្រាក់ គឺមានទំនាក់ទំនងជាមួយលើឥណទាន និងបញ្ញើនៅធនាគារ ។

ដោយសារតែទ្រព្យសកម្មហិរញ្ញវត្ថុភាគច្រើនមានរយៈពេលខ្លី ហើយអត្រាការប្រាក់មានផ្លាស់ប្តូរតាមអត្រាទីផ្សារ ក្រុមហ៊ុនមិនបានប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុសម្រាប់ការទប់ស្កាត់នូវហានិភ័យអត្រាការប្រាក់នេះទេ។

អង្គ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យអត្រាការប្រាក់ (ត)

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013	រហូត 1 ខែ ពាន់រៀល	1 – 3 ខែ ពាន់រៀល	3 – 12 ខែ ពាន់រៀល	1 - 5 ឆ្នាំ ពាន់រៀល	លើសពី 5 ឆ្នាំ ពាន់រៀល	ពុំមានការប្រាក់ ពាន់រៀល	សរុប ពាន់រៀល	អត្រាការប្រាក់ ប្រសិទ្ធភាព %
ទ្រព្យសកម្ម								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	13,051,323	13,051,323	
ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា	-	-	3,488,133	-	-	11,299,932	14,788,065	3
ប្រាក់បញ្ញើ និងប្រាក់កម្កល់នៅធនាគារនានា	14,516,134	-	27,965,000	559,300	-	1,551,615	44,592,049	4
ឥណទានផ្តល់ដល់អតិថិជន	24,904,416	89,468,881	161,250,795	36,583,890	1,185,974	-	313,393,956	28
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	5,907,785	5,907,785	
	<u>39,420,550</u>	<u>89,468,881</u>	<u>192,703,928</u>	<u>37,143,190</u>	<u>1,185,974</u>	<u>31,810,655</u>	<u>391,733,178</u>	
បំណុល								
ប្រាក់បញ្ញើរបស់អតិថិជន	26,804,889	13,077,890	21,438,845	13,434,274	-	-	74,755,898	7.5
ប្រាក់កម្ចី	2,719,750	19,586,750	66,223,630	76,844,896	63,370,550	-	228,745,576	9.75
បំណុលផ្សេងៗ	-	-	-	-	-	11,913,241	11,913,241	
	<u>29,524,639</u>	<u>32,664,640</u>	<u>87,662,475</u>	<u>90,279,170</u>	<u>63,370,550</u>	<u>11,913,241</u>	<u>315,414,715</u>	
ចំនួនគំណតតាមកាលវេសន៍	<u>9,895,911</u>	<u>56,804,241</u>	<u>105,041,453</u>	<u>(53,135,980)</u>	<u>(62,184,576)</u>	<u>19,897,414</u>	<u>76,318,463</u>	

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យអត្រាការប្រាក់ (ត)

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2012	រហូត 1 ខែ ពាន់រៀល	1 – 3 ខែ ពាន់រៀល	3 – 12 ខែ ពាន់រៀល	1 - 5 ឆ្នាំ ពាន់រៀល	លើសពី 5 ឆ្នាំ ពាន់រៀល	ពុំមានការប្រាក់ ពាន់រៀល	សរុប ពាន់រៀល	អត្រាការប្រាក់ ប្រសិទ្ធភាព %
ទ្រព្យសកម្ម								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	8,194,253	8,194,253	-
ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា	-	-	3,457,920	-	-	3,234,224	6,692,144	3.00
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា	19,967,753	-	38,751,500	-	-	894,639	59,613,892	3.37
ឥណទានផ្តល់ដល់អតិថិជន	15,878,100	40,592,329	155,746,166	33,418,352	644,869	-	246,279,816	34.40
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	5,390,437	5,390,437	-
	<u>35,845,853</u>	<u>40,592,329</u>	<u>197,955,586</u>	<u>33,418,352</u>	<u>644,869</u>	<u>17,713,553</u>	<u>326,170,542</u>	
បំណុល								
ប្រាក់បញ្ញើរបស់អតិថិជន	10,292,070	6,646,193	14,056,487	3,421,784	-	-	34,416,534	7.06
ប្រាក់កម្ចី	10,106,802	24,168,880	34,124,937	80,045,433	67,874,757	-	216,320,809	9.72
បំណុលផ្សេងៗ	-	-	-	-	-	10,337,904	10,337,904	-
	<u>20,398,872</u>	<u>30,815,073</u>	<u>48,181,424</u>	<u>83,467,217</u>	<u>67,874,757</u>	<u>10,337,904</u>	<u>261,075,247</u>	
ចំនួនគំណតតាមកាលវេលា	<u>15,446,981</u>	<u>9,777,256</u>	<u>149,774,162</u>	<u>(50,048,865)</u>	<u>(67,229,888)</u>	<u>7,375,649</u>	<u>65,095,295</u>	

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(យ) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល ទាក់ទងនឹងលទ្ធភាពរក្សានូវទ្រព្យសកម្មងាយស្រួលឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់សងដោយក្នុងតម្លៃ ដ៏សមហេតុផលមួយ ។

បន្ថែមពីលើការអនុវត្តយ៉ាងពេញលេញតាមតម្រូវការនៃសាច់ប្រាក់ងាយស្រួល អ្នកគ្រប់គ្រងក្រុមហ៊ុន បានត្រួតពិនិត្យយ៉ាងជិតជិតលើលំហូរសាច់ប្រាក់ចេញចូល និងចំនួនគំណតតាមកាលវេសន៍តាមរយៈ ការរាយការណ៍ជាប្រចាំ ។ ការប្រែប្រួលនៃឥណទាន និងប្រាក់បញ្ញើរបស់អតិថិជនត្រូវបាន ត្រួតពិនិត្យ តាមដាន ហើយតម្រូវការសាច់ប្រាក់ងាយស្រួលត្រូវបានធ្វើការកែតម្រូវ ដើម្បីធានាថាទ្រព្យសកម្មងាយ ស្រួលមានលក្ខណៈគ្រប់គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ សង ។

តារាងខាងក្រោមនេះគឺជាការបង្ហាញនូវបំណុលហិរញ្ញវត្ថុតាមកាលវេសន៍ក្នុងការសន្យាសង និងរួម បញ្ចូលនូវចំនួនការប្រាក់ដែលត្រូវទូទាត់ ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលអិចឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

	រហូត 1 ខែ ពាន់រៀល	1 – 3 ខែ ពាន់រៀល	3 – 12 ខែ ពាន់រៀល	លើសពី 1 – 5 ឆ្នាំ ពាន់រៀល	5 ឆ្នាំ ពាន់រៀល	សរុប ពាន់រៀល
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013						
បំណុល						
ប្រាក់បញ្ញើរបស់អតិថិជន	26,804,889	13,077,890	21,438,845	13,434,274	-	74,755,989
ប្រាក់កម្ចី	2,719,750	19,586,750	66,223,630	76,844,896	63,370,550	228,745,576
បំណុលផ្សេងៗ	3,048,024	7,657,748	1,207,469	-	-	11,913,241
	<u>32,572,663</u>	<u>40,322,388</u>	<u>88,869,944</u>	<u>90,279,170</u>	<u>63,370,550</u>	<u>315,414,715</u>
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2012						
ប្រាក់បញ្ញើរបស់អតិថិជន	10,588,620	6,968,851	14,115,013	3,539,411	-	35,211,895
ប្រាក់កម្ចី	12,662,052	24,277,332	35,187,078	80,045,433	67,874,757	220,046,652
បំណុលផ្សេងៗ	10,337,904	-	-	-	-	10,337,904
	<u>33,588,576</u>	<u>31,246,183</u>	<u>49,302,091</u>	<u>83,584,844</u>	<u>67,874,757</u>	<u>265,596,451</u>

អង្គ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលអិចឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ង) ការគ្រប់គ្រងដើមទុន

(i) បញ្ញត្តិដើមទុន

ធនាគារជាតិនៃកម្ពុជាក្នុងនាមជាអាជ្ញាធរបានបង្កើត និងត្រួតពិនិត្យនូវតម្រូវការដើមទុនរបស់ក្រុមហ៊ុន ជាមួយ ។

គោលនយោបាយរបស់ក្រុមហ៊ុន គឺធានាឲ្យបាននូវមូលដ្ឋានដើមទុនរឹងមាំ ដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថិរភាពនៃការអភិវឌ្ឍន៍យូរអង្វែងរបស់អាជីវកម្ម ។ ផលប៉ះពាល់នៃកម្រិតដើមទុនលើ ភាគលាភម្ចាស់ហ៊ុន ក៏ត្រូវបានទទួលស្គាល់ ហើយក្រុមហ៊ុនបានទទួលស្គាល់នូវតម្រូវការដើម្បីធានា ឲ្យបាននូវតុល្យភាពរវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងនូវបំណុលខ្ពស់ និងអត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពមូលធនល្អ ។

ក្រុមហ៊ុនបានអនុលោមទៅតាមតម្រូវការដើមទុន ដែលបានកំណត់ដោយច្បាប់នៅក្នុងការិយបរិច្ឆេទ ។

តារាងខាងក្រោមបង្ហាញពីសមាសធាតុនៃដើមទុន៖

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
ដើមទុន	34,881,325	8,731,245	34,579,200	8,655,620
បុព្វលាភដើមទុន	126,984	31,786	95,506	23,906
ដើមទុនបង់មុន	268,496	67,208	333,603	83,505
ប្រាក់បម្រុង	8,551,904	2,140,652	5,928,121	1,483,885
ប្រាក់ចំណេញរក្សាទុក	37,756,756	9,451,003	27,160,627	6,798,655
	<u>81,585,465</u>	<u>20,421,894</u>	<u>68,097,057</u>	<u>17,045,571</u>
ដក៖ ឥណទានផ្តល់ដល់សម្ព័ន្ធព្យាបាល	(1,024,059)	(256,335)	(497,779)	(124,601)
សរុបមូលធន	<u>80,561,406</u>	<u>20,165,559</u>	<u>67,599,278</u>	<u>16,920,970</u>

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភ ដែលទទួលបានពីការបែងចែកនោះ ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាព នីមួយៗត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់ ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

28. ទាយជូន និងយថាភាព

(ក) សន្យាភតិសន្យា

ភតិសន្យាប្រតិបត្តិការពាក់ព័ន្ធនឹងការជួលការិយាល័យ និងចំណតឡានដែលអាចបន្តបានតាមការយល់ព្រមពីភាគីទាំងពីរ ។ សន្យាភតិសន្យាដែលមិនអាចលុបចោលបានមានដូចខាងក្រោម៖

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
ក្នុងរយៈពេល 1 ឆ្នាំ	1,913,729	479,031	139,287	34,865
ពី 2 ទៅ 5 ឆ្នាំ	4,168,425	1,043,411	64,807	16,222
លើសពី 5 ឆ្នាំ	4,234,476	1,059,944	-	-
	<u>10,316,630</u>	<u>2,582,386</u>	<u>204,094</u>	<u>51,087</u>

(ខ) ការសន្យាឥណទាន និងការសន្យាផ្សេងៗទៀត

ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មធម្មតា ក្រុមហ៊ុនមានកិច្ចសន្យា និងកើតឡើងនូវយថាភាពមួយចំនួនតាមឧបាស្រ័យជាផ្លូវច្បាប់ដល់អតិថិជនរបស់ខ្លួន។ ពុំមានការខាតបង់ជាសារវន្តដែលត្រូវស្មានទុកជាមុនពីកិច្ចការ ប្រតិបត្តិការទាំងនោះទេដែលរួមមាន៖

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
កិច្ចសន្យាប្តូររូបិយប័ណ្ណ swap	42,746,500	10,700,000	35,955,000	9,000,000
កិច្ចសន្យាប្តូររូបិយប័ណ្ណអនាគត	27,965,000	7,000,000	11,985,000	3,000,000
ឥណទានមិនទាន់ផ្តល់ដល់អតិថិជន	<u>20,701,745</u>	<u>5,181,914</u>	<u>15,307,669</u>	<u>3,831,707</u>

ដើម្បីកម្រិតហានិភ័យនៃការប្តូររូបិយប័ណ្ណ នៅត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013 ក្រុមហ៊ុនបានចុះកិច្ចសន្យាប្តូររូបិយប័ណ្ណ (swap) ចំនួន 12 (2012: 8 កិច្ចសន្យា) ជាមួយធនាគារ ANZ Royal និង ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា និងបានចុះកិច្ចសន្យាប្តូររូបិយប័ណ្ណបរទេសអនាគតចំនួន 2 (2012: 1 កិច្ចសន្យា) ជាមួយ The Currency Exchange Fund (TCX) ដើម្បីគ្រប់គ្រងហានិភ័យ ។

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលអិចឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

28. នាយដ្ឋាន និងយថាភាព (ត)

(គ) យថាភាពនៃពន្ធ

ប្រព័ន្ធពន្ធដារនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈថ្មី ហើយបែងចែកជាពន្ធច្រើនប្រភេទ និងមានការផ្លាស់ប្តូរជាញឹកញាប់ដែលមានភាពមិនច្បាស់លាស់ ភាពផ្ទុយគ្នា ហើយស្ថិតនៅក្រោមការបកស្រាយបំភ្លឺដែលកើតមានឡើងនូវភាពខុសគ្នាក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ ។ ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងការគិតការប្រាក់ ។

បញ្ហាទាំងនេះ អាចបង្កើតឲ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈធំជាងនៅប្រទេសដទៃទៀត ។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសំវិធានធនមានលក្ខណៈគ្រប់គ្រាន់ដោយផ្អែកទៅលើការបកស្រាយនៃនីតិកម្មពន្ធ ។ ក៏ប៉ុន្តែអាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានទំហំធំ ។

29. ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

(ក) សមតុល្យជាមួយសម្ព័ន្ធព្យាបាល

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
	(កំណត់សម្គាល់ 4)		(កំណត់សម្គាល់ 4)	
ឥណទានផ្តល់ដល់				
អ្នកគ្រប់គ្រងសំខាន់ៗ	1,024,059	256,335	497,779	124,601
ប្រាក់បញ្ញើពីសមាជិក				
ក្រុមប្រឹក្សាភិបាល				
និងអ្នកគ្រប់គ្រងសំខាន់ៗ	1,462,287	366,029	481,641	120,561

អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013

29. ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

(ខ) ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

	2013		2012	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
ចំណូលពីការប្រាក់ពីឥណទាន				
ផ្តល់ដល់អ្នកគ្រប់គ្រងសំខាន់ៗ	76,234	19,082	47,862	11,980
ចំណាយលើក្រុមប្រឹក្សាភិបាល	269,005	67,335	127,623	31,946
លាភការអ្នកគ្រប់គ្រងសំខាន់ៗ និង				
អត្ថប្រយោជន៍រយៈពេលខ្លីផ្សេងៗ	1,414,406	354,044	1,102,842	276,055
ចំណាយលើការប្រឹក្សា	35,156	8,800	151,754	37,986

30. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ក្រុមហ៊ុន មិនមានឧបករណ៍ហិរញ្ញវត្ថុ ដែលវាស់វែងតាមតម្លៃសមស្របនោះទេ ។

តម្លៃសមស្របសំដៅទៅតម្លៃដែលទ្រព្យសកម្មមួយអាចដោះដូរបាន ឬមានលទ្ធភាពទូទាត់តាមមូលដ្ឋានធម្មតា ។ ដោយតម្លៃសមស្របដែលអាចផ្ទៀងផ្ទាត់បានមិនអាចរកបាន ដូច្នេះតម្លៃសមស្របមិនអាចរកបានសម្រាប់ផ្នែកសំខាន់នៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុនោះទេ ។ ហេតុនេះ តម្លៃត្រឹមត្រូវផ្អែកលើការសន្មតរបស់អ្នកគ្រប់គ្រង ដោយយោងតាមប្រភេទនៃទ្រព្យសកម្ម និងបំណុលទាំងនោះ ។ តាមមតិរបស់អ្នកគ្រប់គ្រងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ។